



ឆ្ពោះទៅកាន់អនាគតកាន់តែប្រសើរ



របាយការណ៍ប្រចាំឆ្នាំ  
**២០២៥**

ស្វាគមន៍មកកាន់របាយការណ៍ប្រចាំឆ្នាំ  
**២០២៥**

## ០១ សារពីប្រធានក្រុមប្រឹក្សាភិបាល

ទំព័រ ០១

## ០២ សារពីនាយកប្រតិបត្តិ

ទំព័រ ០៣

## ០៣ អំពីធនាគារប្រីដ

ទំព័រ ០៥

១. អំពីយើងខ្ញុំ
២. ចក្ខុវិស័យ បេសសកម្ម គុណតម្លៃ
៣. ទិន្នន័យហិរញ្ញវត្ថុសង្ខេប
៤. ទិដ្ឋភាពរួមអំពីធនាគារ ប្រីដ

## ០៤ ផលិតផល និងសេវាកម្ម

ទំព័រ ១៣

## ០៥ រចនាសម្ព័ន្ធធនាគារ

ទំព័រ ១៧

១. រចនាសម្ព័ន្ធធនាគារ
២. ក្រុមប្រឹក្សាភិបាល
៣. គណៈគ្រប់គ្រង

## ០៦ សកម្មភាពធនាគារ

ទំព័រ ២៥

១. ធនាគារប្រីដ និងក្រុមហ៊ុនវីសាបានដាក់ឱ្យដំណើរការប័ណ្ណប្រីដ វីសាជាផ្លូវការ
២. ការដាក់ដំណើរការជាផ្លូវការ នៃប័ណ្ណ BRIDGE VISA RESERVE
៣. ធនាគារប្រីដ ឈ្នះពានរង្វាន់អន្តរជាតិពី Visa លើការទូទាត់ប្រាក់តាម eCommerce នៅកម្ពុជាឆ្នាំ២០២៥
៤. ធនាគារប្រីដ ឈ្នះពានរង្វាន់ពី Visa ក្នុងការគ្រប់គ្រងហានិភ័យកាត និងចេញប័ណ្ណឥណទានដល់អ្នកប្រើប្រាស់
៥. ធនាគារ ប្រីដ ពង្រីកខ្លួនកាន់តែធំ ដោយដាក់ដំណើរការ សាខាថ្មីនៅសែនសុខ
៦. ធនាគារ ប្រីដ លុបចោលឥណទានទាំងស្រុងជូនដល់យោធិនពលីជីវិត និងពិការដែលបានធ្វើប្រតិបត្តិការក្នុងមរភូមិជម្លោះកម្ពុជា – ថៃ
៧. សាមគ្គីជាតិខ្មែរ សម្រាប់ជាតិ និងប្រជាជនយើង
៨. ធនាគារ ប្រីដ និង ក្រុមហ៊ុនសែសាន់ សហការដើម្បីគាំទ្រផ្នែកហិរញ្ញវត្ថុដល់អាជីវករ លើការទិញម៉ាកយីហោ (Franchise) emart24 និង Mega MGC Coffee
៩. ធនាគារ ប្រីដ និងក្រុមហ៊ុន អ អិម អេ ចុះកិច្ចសហប្រតិបត្តិការផ្តល់ឥណទានរថយន្ត រថយន្តដឹកទំនិញគ្រឿងចក្រធុនធ្ងន់ និងម៉ាស៊ីនលើកដាក់ទំនិញ
១០. ធនាគារប្រីដចុះកិច្ចព្រមព្រៀងដើម្បីគាំទ្រហិរញ្ញវត្ថុដល់សហគ្រាសធុនតូច និងមធ្យម
១១. ធនាគារ ប្រីដ និងក្រុមហ៊ុន BTI ចុះហត្ថលេខាដើម្បីពង្រឹងសុវត្ថិភាពការប្រើប្រាស់ ម៉ាស៊ីន អេធីអឹម
១២. ធនាគារប្រីដចុះកិច្ចសហប្រតិបត្តិការផ្តល់ជូនអត្ថប្រយោជន៍កាន់តែប្រសើរសម្រាប់ អ្នកប្រើប្រាស់ប័ណ្ណប្រីដ វីសា
១៣. ធនាគារប្រីដចូលរួមគាំទ្រល្បែងប្រជាប្រិយខ្មែរតាមរយៈការចូលរួមព្រឹត្តិការណ៍ញញឹមសាទរ
១៤. ការជួបជុំបុគ្គលិក

## ០៧ របាយការណ៍ក្រុមប្រឹក្សាភិបាល

ទំព័រ ៣៧

## ០៨ របាយការណ៍សវនករឯករាជ្យ

ទំព័រ ៣៩

## ០៩ របាយការណ៍ហិរញ្ញវត្ថុ

ទំព័រ ៤២

# ១. សារពីប្រធានក្រុមប្រឹក្សាភិបាល

## អ្នកឧកញ៉ា សៀ ប្អូន



### ស្វាគមន៍មកកាន់របាយការណ៍ប្រចាំឆ្នាំ២០២៥

ឆ្នាំ២០២៥ បានកត់សម្គាល់ជាដំណាក់កាលសំខាន់មួយទៀតក្នុងដំណើរបស់ធនាគារប្រីដ ខណៈសេដ្ឋកិច្ចកម្ពុជា បន្តប្រឈមមុខនឹងបរិបទសកលដ៏ស្មុគស្មាញ ប៉ុន្តែក៏នៅតែរក្សាបាននូវភាពរឹងមាំ និងសក្តានុពលកំណើនរយៈពេលវែង។ ការបំប្លែងខ្លួនមកជាធនាគារឌីជីថល ការច្នៃប្រឌិត និងការធ្វើអន្តរការណ៍ហិរញ្ញវត្ថុដោយមានទំនួលខុសត្រូវ នៅតែជាកម្លាំងចម្បងជំរុញសកម្មភាពសេដ្ឋកិច្ចទូទាំងប្រទេស។ នៅធនាគារប្រីដ យើងបន្តផ្ដោតលើការកសាងស្ថាប័នរឹងមាំ ដែលត្រៀមខ្លួនរួចជាស្រេចសម្រាប់អនាគត ដោយពង្រឹងសមត្ថភាពធនាគារឌីជីថល បង្កើនការគ្រប់គ្រងល្អ និងលើកកម្ពស់បទពិសោធន៍ល្អសម្រាប់អតិថិជននៅគ្រប់ចំណុច។

នៅឆ្នាំ២០២៥ ធនាគារប្រីដ បានពង្រឹងការផ្តល់ផលិតផលរបស់ខ្លួនដោយដាក់ឱ្យដំណើរការជាផ្លូវការនូវប័ណ្ណឥណទាន និងប័ណ្ណឥណទានប្រីដ វីសា ថ្មីៗដែល ជួយបង្កើន ភាពងាយស្រួល ក្នុងការទូទាត់ ប្រចាំថ្ងៃសម្រាប់អតិថិជនរបស់យើង។ យើងក៏បានបន្តកែលម្អកម្មវិធីទូរសព្ទចល័ត BRIDGE Mobile និងធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវាកម្ម ដើម្បីគាំទ្រអតិថិជនដែលកំពុងកើនឡើង ក្នុងការប្រើប្រាស់សេវាបច្ចេកវិទ្យាឌីជីថល។ សមិទ្ធផលទាំងនេះអាចសម្រេចបាន ដោយសារការប្តេជ្ញាចិត្តបន្តរបស់ភាគហ៊ុនិក ក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់ ដែលជាគ្រឹះសម្រាប់ការរីកចម្រើនរបស់យើង។

ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះធនាគារជាតិនៃកម្ពុជាជាពិសេសចំពោះលោកជំទាវបណ្ឌិតជា សិរីសម្រាប់ការណែនាំ ការជឿទុកចិត្ត និងការគាំទ្រឥតងាករេបស់លោកជំទាវ។ ការដឹកនាំរបស់លោកជំទាវមានតួនាទីសំខាន់ក្នុងការពង្រឹងប្រព័ន្ធហិរញ្ញវត្ថុនៅកម្ពុជា និងជំរុញឱ្យមានការអភិវឌ្ឍសេវាហិរញ្ញវត្ថុធនាគារឌីជីថលទូទាំងប្រទេស។ ក្រោមទិសដៅយុទ្ធសាស្ត្ររបស់ធនាគារជាតិនៃកម្ពុជាធនាគារប្រីដ បានបន្តអភិវឌ្ឍជាមួយនឹងយុទ្ធសាស្ត្រជាតិ រួមមាន បរិយាបន្នហិរញ្ញវត្ថុ ការទូទាត់តាមសេវា ធនាគារឌីជីថល និងការអនុវត្តទំនួលខុសត្រូវរបស់ធនាគារយ៉ាងល្អ។ យើងមានកិត្តិយសចូលរួមចំណែកក្នុងគោលដៅរួមទាំងនេះ ខណៈពេលដែលកម្ពុជាបន្តដំណើរទៅរកប្រព័ន្ធហិរញ្ញវត្ថុ ដ៏សម្បូរបែប ដែលរួមបញ្ចូលនូវភាពរឹងមាំកាន់តែខ្លាំងនៃប្រព័ន្ធអេកូឡូស៊ី។ សម្រាប់ឆ្នាំ២០២៥ ធនាគារបានបន្តអភិវឌ្ឍលើគ្រឹះរឹងមាំដែលបានបង្កើតឡើងក្នុងឆ្នាំកន្លងមកដោយផ្ដោតលើការពង្រឹងសកម្មភាពធនាគារ ស្នូល ទ្រព្យសកម្ម ពង្រីកសេវាទូទាត់ តាមប័ណ្ណអេឡិចត្រូនិក ពង្រឹងប្រព័ន្ធ

គ្រប់គ្រងហានិភ័យ និងការអនុលោមតាមបទប្បញ្ញត្តិ។ ការគោរពទៅតាមវិន័យ និងប្រុងប្រយ័ត្នស្របតាមធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យយើងដោះស្រាយបញ្ហាប្រឈមសេដ្ឋកិច្ចដែលកំពុងជួបប្រទះ ស្របពេលដែលយើងពង្រឹងបាននូវការរីកចម្រើនយ៉ាងមានស្ថេរភាព នៅទូទាំងផ្នែកអាជីវកម្មសំខាន់ៗ។ យើងមានទំនុកចិត្តថា យុទ្ធសាស្ត្រដែលមានតុល្យភាពនេះ នឹងកំណត់ឱ្យធនាគារប្រីដ អាចសម្រេចបាននូវកំណើនប្រកបដោយចីរភាព និងភាពរឹងមាំក្នុងឆ្នាំខាងមុខ។

យើងបានរក្សាកំណើនវិជ្ជមានក្នុងការកើនឡើងនូវប្រាក់បញ្ញើ និងឥណទាន ដែលបង្ហាញពីស្ថេរភាពទំនុកចិត្តរបស់អតិថិជនចំពោះធនាគារប្រីដ ជាមួយនឹងសេវាកម្មរបស់យើង។ ដោយមានការគាំទ្រពីថ្នាក់ដឹកនាំប្រកបដោយវិន័យ អភិបាលកិច្ចរឹងមាំ និងវិធីសាស្ត្រដែលផ្ដោតលើអតិថិជន យើងនៅតែមានភាពរឹងមាំទោះបីជាមានភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចក៏ដោយ។ ទោះបីជាសេដ្ឋកិច្ចកម្ពុជា នៅតែមានស្ថិរភាព និងបន្តកើនឡើងក្នុងឆ្នាំ២០២៥ ក៏ដោយល្បឿននៃកំណើនបានថយចុះបន្តិចប្រៀបធៀបនឹងឆ្នាំមុន។ យើងបានពង្រឹងការគ្រប់គ្រងហានិភ័យឥណទានដោយជោគជ័យដោយកាត់បន្ថយអត្រាឥណទានមិនដំណើរការពី ៦.១៧% មកនៅសល់ត្រឹម ៣% ដែលបង្ហាញពីការកែលម្អយ៉ាងសំខាន់ប្រៀបធៀបនឹងឆ្នាំមុន។

នៅធនាគារប្រីដ យើងជឿជាក់យ៉ាងមុតមាំថាបុគ្គលិករបស់យើងគឺជាធនធានសំខាន់បំផុត។ ក្នុងឆ្នាំ២០២៥ យើងបានបន្តវិនិយោគលើការអភិវឌ្ឍទេពកោសល្យ ការពង្រឹងសមត្ថភាពដឹកនាំ និងការកសាងវប្បធម៌អង្គភាពដែលផ្អែកលើភាពទទួលខុសត្រូវការសហការ និងការច្នៃប្រឌិត។ ការប្តេជ្ញាចិត្តបន្តរបស់យើងចំពោះភាពចម្រុះ និងការរួមបញ្ចូល បានពង្រឹងអង្គភាពរបស់យើង ឱ្យមានសមត្ថភាពក្នុងការសម្រេចចិត្តបានល្អប្រសើរឡើង និងបង្កើតបរិយាកាសការងារដែលបុគ្គលម្នាក់ៗអាចអភិវឌ្ឍន៍ និងចូលរួមចំណែកយ៉ាងត្រឹមត្រូវ។ ដោយវិនិយោគលើបុគ្គលិក បច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធ យើងកំពុងកសាងធនាគារមួយដែលបានត្រៀមខ្លួនយ៉ាងល្អជាមួយនឹងបញ្ហាប្រឈម និងឱកាសនាពេលអនាគត។

ជូនចំពោះអតិថិជនដ៏មានតម្លៃរបស់យើង ការជឿទុកចិត្ត និងភាពស្មោះត្រង់របស់អ្នកនៅតែជាគ្រឹះសម្រាប់ភាពជោគជ័យរបស់យើង។ ទំនុកចិត្តរបស់អ្នកបាន ជំរុញឱ្យយើងបន្តផ្តល់ជូននូវដំណោះស្រាយសេវាធនាគារដែលគាំទ្រគោលបំណងផ្ទាល់ខ្លួន និងអាជីវកម្មរបស់អ្នក។ ក្នុងនាមខ្ញុំជាប្រធានក្រុមប្រឹក្សាភិបាលខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះធនាគារជាតិនៃកម្ពុជា និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាសម្រាប់ការជឿទុកចិត្តឥតងាករេ និងការបន្តគាំទ្រ។ យើងនៅតែប្តេជ្ញាចិត្តក្នុងការបន្តអភិវឌ្ឍខ្លួនដ៏មានទំនួលខុសត្រូវ បម្រើដោយភាពសុចរិត និងចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរយៈពេលវែងរបស់កម្ពុជា។

នៅពេលដែលយើងមើលទៅមុខធនាគារប្រីដ នៅតែបន្តយកចិត្តទុកដាក់យ៉ាងម៉ឺងម៉ាត់ក្នុងបេសកកម្មផ្តល់ភាពងាយស្រួលក្នុងសេវាធនាគារប្រចាំថ្ងៃ ខណៈពេលដែលយើងមានមោទនភាពបង្កើតតម្លៃរយៈពេលវែងសម្រាប់ម្ចាស់ហ៊ុន អតិថិជន បុគ្គលិក និងសហគមន៍ ។

ដោយក្តីគោរព និងរាប់អាន

អ្នកឧកញ៉ា សៀ ប្អូន  
ប្រធានក្រុមប្រឹក្សាភិបាល

## ២. សារពីនាយកប្រតិបត្តិ

លោក

# Richard Liew



ជាកិត្តិយសរបស់ខ្ញុំក្នុងការបង្ហាញរបាយការណ៍ប្រចាំឆ្នាំ ២០២៥ របស់ធនាគារ ប្រីដ ដែលឆ្លុះបញ្ចាំងពីដំណើររបស់យើងតាំងពីថ្ងៃចាប់ផ្តើមប្រតិបត្តិការនៅក្នុងខែ មិថុនា ឆ្នាំ ២០២៣ ដល់ខែ ធ្នូ ឆ្នាំ២០២៥។ ក្នុងរយៈពេលដ៏ខ្លីយើងបានបោះជំហានយ៉ាងឆាប់រហ័សក្នុងការកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពខណៈពេលដែលយើងនៅតែរក្សាភាពខ្ជាប់ខ្ជួន ក្នុងការប្តេជ្ញាចិត្ត ដើម្បីបម្រើអតិថិជនរបស់យើង និងការចូលរួមចំណែកដល់វិស័យហិរញ្ញវត្ថុ។

ទោះបីជាឆ្នាំ ២០២៥ គឺជាឆ្នាំដែលត្រូវបានសម្គាល់ដោយភាព មិនប្រាកដទូទាំងសកល និងក្នុងតំបន់ក៏ដោយ ធនាគារប្រីដ បានបង្ហាញពីភាពធន់ និងការប្តេជ្ញាចិត្តក្នុងការបន្តគោលដៅយុទ្ធសាស្ត្ររបស់ខ្លួន។ ខ្ញុំមានសេចក្តីសោមនស្សរីករាយក្នុងការរាយការណ៍ថាទ្រព្យសកម្មសរុបរបស់យើងបានកើនឡើងចំនួន ២៥% បើប្រៀបធៀបទៅនឹងឆ្នាំមុន ដែលគាំទ្រដោយកំណើនដ៏រឹងមាំ និងកំណើនយ៉ាងឆាប់រហ័សនៅក្នុងផលប៉ះពាល់ប្រាក់កម្ចី និងការដាក់ប្រាក់បញ្ញើរបស់យើង។ ការអនុវត្តនេះបានឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់អតិថិជនដែលជឿទុកចិត្តមកលើការប្រតិបត្តិប្រកបដោយវិន័យជាមួយនឹង កំណើនយុទ្ធសាស្ត្ររបស់ធនាគារ។

ចំណុចសំខាន់មួយនៅឆ្នាំ ២០២៥ គឺការពង្រីកទីតាំងថ្មីរបស់យើង។ នៅខែមិថុនា យើងមានមោទកភាពក្នុងការបើកដំណើរការសាខាទីប្រាំ នៅតំបន់សែនសុខ ដោយពង្រឹង បណ្តាញសាខារបស់យើង និងជួយឱ្យអតិថិជនកាន់តែងាយស្រួលក្នុងការប្រើប្រាស់សេវាហិរញ្ញវត្ថុរបស់ធនាគារប្រីដ។ ការពង្រីកនេះអាចឱ្យយើងបម្រើសេវាធនាគាររូបវន្តបុគ្គល និងអាជីវកម្មកាន់តែប្រសើរឡើង តាមរយៈការបង្កើនភាពងាយស្រួល និងបង្កើនទំនាក់ទំនងកាន់តែស៊ីជម្រៅនៅក្នុងសហគមន៍ដែលយើងធ្វើប្រតិបត្តិការ។

ក្រៅពីការពង្រីកសាខាធនាគារ និងដើម្បីបម្រើអតិថិជនរបស់យើង ក្នុងការផ្តល់នូវដំណោះស្រាយធនាគារដែលទំនើប និងងាយស្រួល យើងក៏បានផ្តោតខ្លាំងលើការពង្រឹងសេវាធនាគារឌីជីថលផងដែរ។ យើងប្តេជ្ញាចិត្តក្នុង

ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើប និងដឹកនាំដោយបច្ចេកវិទ្យា ដើម្បីពង្រឹងវេទិកាធនាគារឌីជីថលរបស់យើង ដើម្បីធានាបាននូវបទពិសោធន៍ធនាគារដែលមានភាពរលូន សុវត្ថិភាព និងប្រសិទ្ធភាពសម្រាប់អតិថិជន។ ជាផ្នែកមួយ នៃយុទ្ធសាស្ត្រនៅខែកក្កដា ឆ្នាំ២០២៥ យើងបានចាប់ផ្តើមដាក់ឱ្យប្រើប្រាស់ ដោយជោគជ័យនូវកាតឥណទាន និងកាតឥណទាន Visa ដែលគាំទ្ររបៀបរបស់នៅបែបទំនើបរបស់អតិថិជន តាមរយៈដំណោះស្រាយការទូទាត់ដោយមិនប្រើសាច់ប្រាក់ និងការទូទាត់តាម contactless ដោយមិនទាមទារលេខសម្ងាត់។

លើសពីនេះ យើងបានចាត់វិធានការសំខាន់ៗ ដើម្បីពង្រឹងទំនាក់ទំនងអន្តរជាតិ។ ធនាគារក៏បានបង្កើតសេវាផ្ទេរប្រាក់តាមប្រព័ន្ធ SWIFT ជាមួយស្ថាប័នហិរញ្ញវត្ថុក្នុងប្រទេសចិន ម៉ាឡេស៊ី វៀតណាម និង ប្រទេសថៃ។ ភាពជាដៃគូនេះមានតួនាទីសំខាន់ក្នុងការជួយឱ្យអតិថិជនអាចធ្វើប្រតិបត្តិការឆ្លងប្រទេសបានដោយរលូន និងពង្រីកវិសាលភាពអាជីវកម្មរបស់ពួកគេ។ យើងនៅតែប្តេជ្ញាបន្តពង្រីកទំនាក់ទំនងទាំងនេះទៅកាន់ទីផ្សារប្រទេសផ្សេងៗបន្ថែមនាពេលអនាគត។

នៅពេលដែលយើងបន្តរីកចម្រើន យើងទទួលស្គាល់ថាភាពជោគជ័យរបស់យើងត្រូវបានបង្កើតឡើងនៅលើភាពជាដៃគូដ៏រឹងមាំ និងការគាំទ្រពីភាគីទីបី។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះធនាគារជាតិនៃកម្ពុជា ជាពិសេសចំពោះលោកជំទាវបណ្ឌិត ជា សេរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា សម្រាប់ការណែនាំដ៏មានតម្លៃ និងការបន្តគាំទ្ររបស់លោកជំទាវបណ្ឌិត។ ខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះប្រធានក្រុម ប្រឹក្សាភិបាល និងសមាជិកក្រុមប្រឹក្សាភិបាលរបស់ធនាគារ ចំពោះទិសដៅយុទ្ធសាស្ត្រ និង ភាពជាអ្នកដឹកនាំរបស់ពួកគេ និងចំពោះបុគ្គលិកដែលមានការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្ត ដែលជាសារៈសំខាន់ក្នុងការបង្កើតសមិទ្ធផលជាច្រើនរបស់ធនាគារ។

ជាចុងក្រោយ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះអតិថិជនដែលជឿជាក់លើធនាគារ ប្រីដ។ យើងនៅតែប្តេជ្ញាចិត្តយ៉ាងពេញលេញក្នុងការរក្សាទំនុកចិត្ត និងបន្តរីកចម្រើនជាមួយអតិថិជន។

យើងមានទំនុកចិត្តយ៉ាងមុតមាំលើទិសដៅអភិវឌ្ឍន៍របស់យើង ហើយបានដាក់ឱ្យអនុវត្តនូវគំនិតដំណើរការផ្តួចផ្តើមបន្ថែម ដើម្បីបង្កើនល្បឿននៃការរីកចម្រើន ជាពិសេសក្នុងវិស័យសេវាធនាគារឌីជីថល។ យើងមានទស្សនៈវិស័យវិជ្ជមានថាកិច្ចខិតខំប្រឹងប្រែងទាំងនេះ នឹងដាក់គោលដៅឱ្យយើងអាចឆ្ពោះ ទៅរកភាពជោគជ័យកាន់តែប្រសើរនាពេលអនាគត។

ដោយក្តីគោរព និងរាប់អាន

លោក Richard Liew  
នាយកប្រតិបត្តិ

# ៣. អំពីធនាគារប្រីដ

## ៣.១ អំពីយើងខ្ញុំ



ធនាគារ ប្រីដ ជាធនាគារ សម្រាប់ប្រជាជនកម្ពុជា ជាផ្នែកមួយនៃក្រុមហ៊ុនវីលដ៍ប្រីដគ្រុប បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួននៅក្នុង ឆ្នាំ ២០១៤ ជាធនាគារ ឯកទេស និងទទួលបានអត្ថប័ណ្ណ ជាធនាគារពាណិជ្ជ ក្នុងឆ្នាំ២០២២ ពីធនាគារជាតិនៃកម្ពុជា។ ធនាគារប្រីដជាធនាគារ ប្រជាជនកម្ពុជា មានចក្ខុវិស័យធ្វើយ៉ាងណាឱ្យក្លាយជាដៃគូហិរញ្ញវត្ថុដែលលោកអ្នកពេញចិត្តបំផុតនៅថ្ងៃនេះ និងថ្ងៃអនាគត។

BRIDGE មានន័យថាជាសំណង់ដែលអាចភ្ជាប់ពីកន្លែងមួយទៅកន្លែងមួយ។ ដូចទៅនឹងអត្ថន័យនៃឈ្មោះធនាគារប្រីដ (BRIDGE Bank) គឺមានន័យថា ជាស្ថានដែលផ្សារភ្ជាប់អ្នកទៅកាន់តម្រូវការហិរញ្ញវត្ថុរបស់អ្នក។ ធនាគារប្រីដ នឹងបាំងបិទនូវគម្លាតរវាងអ្នក និងក្តីស្រមៃក៏ដូចជាផែនការអនាគតរបស់អ្នក។ ក្នុងនាមជាស្ថាប័នហិរញ្ញវត្ថុឈានមុខគេ យើងខ្វល់ខ្វាយ និងយកចិត្តទុកដាក់ ដើម្បីធ្វើយ៉ាងណាសម្រេចជូននូវក្តីស្រមៃរបស់អ្នកឱ្យឆ្ពោះ ទៅកាន់អនាគតកាន់តែប្រសើរ។



|            |                                                                                                                                                                                  |
|------------|----------------------------------------------------------------------------------------------------------------------------------------------------------------------------------|
| ទំនុកចិត្ត | ថ្វីបើពួកយើង ជាធនាគារថ្មី ប៉ុន្តែជាមួយបទពិសោធន៍ស្តង់ដារ និងវិជ្ជាជីវៈ យើងធានាថានឹងផ្តល់ ជូនសេវាកម្មធនាគារដ៏ទុកចិត្ត។                                                             |
| ថ្លៃប្រឌិត | យើងមិនត្រឹមតែផ្តល់ជូនអ្នកនូវបច្ចេកវិទ្យាធនាគារល្អឥតខ្ចោះ ទេតែថែមទាំងរក្សានូវសេវាធនាគារស្តង់ដារពិភពលោក។                                                                           |
| រាក់ទាក់   | ក្រៅពីសេវាកម្មហិរញ្ញវត្ថុពួកយើងនឹងរង់ចាំ បម្រើជូន និងបំពេញនូវតម្រូវការលោកអ្នកគ្រប់ពេលវេលា។                                                                                       |
| ទាក់ទាញ    | ចក្ខុវិស័យរបស់យើងហាក់ ស្រដៀងទៅនឹងធនាគារ ដទៃ ប៉ុន្តែយើងត្រៀមរួចជាស្រេចដើម្បីផ្តល់ជូនលោកអ្នកនូវផលិតផល និងសេវាកម្មពិសេសៗដើម្បីបំពេញតម្រូវការជីវិតប្រចាំថ្ងៃរបស់អ្នកឱ្យកាន់តែប្រសើរ។ |

### ៣.២ ចក្ខុវិស័យ បេសកកម្ម និងគុណតម្លៃ

#### ចក្ខុវិស័យ:



ក្លាយជាដៃគូហិរញ្ញវត្ថុដែលអ្នកពេញចិត្ត  
បំផុតនៅថ្ងៃនេះ និងថ្ងៃអនាគត។

#### បេសកកម្ម:



ផ្តល់សេវាហិរញ្ញវត្ថុដែលអ្នកអាចជឿទុកចិត្ត  
បាន តាមរយៈស្តង់ដារសេវាកម្មសកល ធ្វើ  
ឱ្យការប្រើប្រាស់សេវាធនាគារមានភាពងាយ  
ស្រួល និងសុវត្ថិភាព។



#### គុណតម្លៃ: BRIDGE

##### B សេវាធនាគារល្អបំផុតជាងគេ

យើងប្តេជ្ញាបម្រើអតិថិជនរបស់យើងដោយផ្តល់ជូននូវផលិតផល និងសេវាកម្មល្អបំផុតពិភពលោក  
បុគ្គលិកដែលមានជំនាញ និងមានការបណ្តុះបណ្តាលខ្ពស់។

##### R ទំនាក់ទំនង

យើងផ្តល់តម្លៃចំពោះទំនាក់ទំនងរវាងយើង និងអតិថិជន ដើម្បីពង្រឹង និងរក្សាទំនុកចិត្តរបស់អតិថិជន  
មកលើសេវាកម្មរបស់យើង។

##### I សុចរិតភាព

យើងប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ និងសីលធម៌ល្អ ដើម្បីធានាថា អតិថិជនមានទំនុកចិត្តមកលើយើង  
និងចាត់ទុកយើងជាដៃគូដ៏សក្តិសមរបស់ពួកគេ។

##### D ការប្តេជ្ញាចិត្ត

យើងលះបង់ដើម្បីសម្រេចនូវគោលបំណងរបស់យើង ហើយធានាថា នឹងរក្សាវត្តមានរបស់យើងក្នុងរយៈ  
ពេលដ៏យូរអង្វែង។ ការប្តេជ្ញាចិត្តរបស់យើងគឺដើម្បីបម្រើប្រជាជនកម្ពុជាបានយូរអង្វែងទាំងក្នុងថ្ងៃនេះ  
និងក្នុងថ្ងៃអនាគត។

##### G ការដឹងគុណ

យើងអាចមានថ្ងៃនេះដោយសារតែអតិថិជនរបស់យើង។ យើងជាដៃគូរបស់អតិថិជន ហើយយើងតែងតែ  
បង្ហាញនូវការដឹងគុណចំពោះអតិថិជននៅគ្រប់ផ្នែកនៃអាជីវកម្មរបស់យើង។

##### E ឧត្តមភាព

យើងជាស្ថាប័នដែលផ្តោតសំខាន់លើអតិថិជន ដោយយើងតែងតែស្វែងយល់ពីអារម្មណ៍ និងបញ្ហារបស់  
អតិថិជន ដើម្បីធានាថា យើងផ្តល់ឱ្យពួកគេនូវសេវាកម្មដែលពួកគេកំពុងតែស្វែងរក។

៣.៣ ទិន្នន័យហិរញ្ញវត្ថុសង្ខេប

២០២៤

២០២៥

ទិន្នន័យហិរញ្ញវត្ថុ  
សង្ខេប



ឥណទាន

២០៦.៧៩  
២០២៥

+ ១២៧%

៩១.០៤  
២០២៤

គិតជាលានដុល្លារអាមេរិក



ប្រាក់បញ្ញើ

១៨៩.៤៧  
២០២៥

+ ៤២%

១៣៣.២៣  
២០២៤

គិតជាលានដុល្លារអាមេរិក



ទ្រព្យសកម្ម

២៦៦.៦៤  
២០២៥

+ ២៥%

២១៣.២៧  
២០២៤

គិតជាលានដុល្លារអាមេរិក



ចំណូល

១៤.០៣  
២០២៥

+ ៥៨%

០៨.៨៦  
២០២៤

គិតជាលានដុល្លារអាមេរិក

### ៣.៤ ទិដ្ឋភាពរួមអំពីធនាគារប្រីដ



ធនាគារ ប្រីដ ដែលជាធនាគារសម្រាប់ប្រជាជនកម្ពុជាទាំងអស់ ត្រូវបានដឹកនាំដោយចក្ខុវិស័យដ៏ច្បាស់លាស់ មួយ គឺក្លាយជាដៃគូហិរញ្ញវត្ថុដែលអ្នកជឿទុកចិត្ត សម្រាប់ថ្ងៃនេះ នឹងថ្ងៃអនាគត។ ចាប់តាំងពីបានបង្កើតឡើង នៅឆ្នាំ ២០១៤ មក ធនាគារ ប្រីដ មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយបានផ្លាស់ប្តូរជីវិតប្រជាជន តាម រយៈការផ្តល់សេវាហិរញ្ញវត្ថុដែលមានភាពងាយស្រួល និងអាចប្រើប្រាស់បានទូទាំងប្រទេស។ ការប្តេជ្ញាចិត្ត របស់យើងក្នុងការបម្រើប្រជាជនកម្ពុជា បានធ្វើឱ្យយើងទទួលបានភាពជឿទុកចិត្ត និងទំនុកចិត្តពីសហគមន៍។

នៅឆ្នាំ ២០២៥ ធនាគារប្រីដ បានបង្កើតបានសមិទ្ធផលដ៏សំខាន់មួយតាមរយៈការដាក់ដំណើរការជាផ្លូវការនៃ កាតឥណទាន និងកាតឥណទាន Visa រួមជាមួយនឹងពិធីបើកសាខាសែនសុខ ដែលបង្ហាញពីការប្តេជ្ញាចិត្តយ៉ាង មុតមាំរបស់ធនាគារប្រីដ ក្នុងផ្តល់ជូនសេវាហិរញ្ញវត្ថុ ទំនើបទៅ កាន់ប្រជាជនទូទាំងប្រទេសកម្ពុជា។ ការបើក ដំណើរការព្រមគ្នានេះ បានពង្រឹងការបំពេញវត្តមានផ្នែកធនាសម្ព័ន្ធនៃហិរញ្ញវត្ថុរបស់ធនាគារ ព្រមទាំងជំរុញ ការប្រើប្រាស់ដំណោះស្រាយការទូទាត់តាមអេឡិចត្រូនិច ដែលមានសុវត្ថិភាព ងាយស្រួល និងត្រូវបានទទួល ស្គាល់ជាសកល។ តាមរយៈការពង្រឹងប្រព័ន្ធទូទាត់អេឡិចត្រូនិច Visa កាត និងការពង្រីកវិសាលភាពរបស់ខ្លួន ធនាគារ ប្រីដ បន្តដើរតួនាទីយ៉ាងសំខាន់ ក្នុងការកសាងប្រព័ន្ធទូទាត់ដែលមានប្រសិទ្ធភាព យ៉ាងទូលំទូលាយ និងគាំទ្រដោយបច្ចេកវិទ្យាឌីជីថល ដើម្បីបម្រើអតិថិជនរូបវន្តបុគ្គល អាជីវកម្មខ្នាតតូច និងមធ្យម (SMEs) និង អតិថិជនសាជីវកម្ម។

ទន្ទឹមនឹងការដាក់ដំណើរការជាផ្លូវការ របស់ប័ណ្ណ Visa ធនាគារ ប្រីដ មានកិត្តិយសទទួលបានពានរង្វាន់ពីរក្នុង ការគ្រប់គ្រងហានិភ័យកាត និងចេញប័ណ្ណឥណទាន ដល់អ្នកប្រើប្រាស់ (Leadership in Consumer Credit Card Issuance Award and the Rising Star of Risk Management Award) ដែលបញ្ជាក់ពីការប្តេជ្ញាចិត្ត របស់យើងចំពោះនវានុវត្តន៍ ការគ្រប់គ្រងប្រកបដោយក្រមសីលធម៌ និងផ្ដោតសំខាន់លើអតិថិជន ដោយយើង តែងតែស្វែងយល់ពីអារម្មណ៍ និងបញ្ហារបស់អតិថិជន ដើម្បីធានាបានថា យើងផ្តល់ឱ្យពួកគេនូវសេវាកម្មដែល ពួកគេកំពុងតែស្វែងរក។

ក្នុងនាមជាស្ថាប័នហិរញ្ញវត្ថុដែលឈានមុខគេ និងមានចក្ខុវិស័យឆ្ពោះទៅមុខ ធនាគារ ប្រីដ ប្តេជ្ញាចិត្ត ផ្តល់ជូន នូវដំណោះស្រាយហិរញ្ញវត្ថុ ដែលងាយស្រួល និងសុវត្ថិភាពធ្វើយ៉ាងណាឱ្យយើងក្លាយជាធនាគារជម្រើសដំបូង សម្រាប់ប្រជាជនកម្ពុជាទាំងអស់។

# ៥ សាខា



**ទីស្នាក់ការកណ្តាល**  
 ផ្ទះលេខ ៩២ មហាវិថីព្រះនរោត្តម សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ប្រទេសកម្ពុជា



**សាខា ក្រុងតាខ្មៅ**  
 ផ្ទះលេខ៣០៦៧ (៥៣០) ផ្លូវលេខ១០៧ កែងផ្លូវជាតិលេខ២១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅខេត្តកណ្តាល



**សាខា ទួលគោក**  
 ផ្ទះលេខ៨ & ៩ ផ្លូវលេខ២៨៩ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ប្រទេសកម្ពុជា



**សាខា អូឡាំពិក**  
 មហាវិថីព្រះសីហនុ (ផ្លូវលេខ២៧៤) សង្កាត់វាលវែង ខណ្ឌ៧មករា រាជធានីភ្នំពេញ ប្រទេសកម្ពុជា



**សាខា សែនសុខ**  
 ផ្ទះលេខ ២៥&២៧ ផ្លូវលេខ១០០៣ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា

## ៤. ផលិតផល និងសេវាកម្ម

យើងផ្ដោតលើការខិតខំប្រឹងប្រែងទៅលើទីផ្សារអាជីវកម្មខ្នាតតូច ដែលផ្តល់ឱ្យយើងនូវផលចំណេញគួរឱ្យកត់សម្គាល់។ យើងក៏មានបម្រុងទុកនូវមូលធនសម្រាប់វិនិយោគ លើអចលនទ្រព្យដែលមានដូចជា យានយន្ត និងគ្រឿងចក្រធនធានក្រោមការដឹកនាំរបស់អ្នកគ្រប់គ្រងរបស់យើងដែលមានបទពិសោធន៍ជាច្រើននៅលើវិស័យនេះ។

ជាមួយនឹងសន្ទនីយភាពដ៏រឹងមាំ របស់ពួកយើង យើងកំពុងតែពង្រឹងផលិតផលបន្ថែមដែលក្នុងនោះមួយចំនួនបានដាក់ឱ្យប្រើប្រាស់ និងមួយចំនួនទៀតកំពុង រៀបចំដាក់ឱ្យប្រើប្រាស់បន្ថែមដូចខាងក្រោម៖

|  សេវាឥណទាន |
|---------------------------------------------------------------------------------------------|
| ឥណទាន បុគ្គលិក                                                                              |
| ឥណទាន បុគ្គល                                                                                |
| ឥណទាន រថយន្ត                                                                                |
| ឥណទាន គេហដ្ឋាន                                                                              |
| ឥណទាន វិបារូបរី                                                                             |
| ឥណទាន អាជីវកម្មមានកំណត់                                                                     |
| ឥណទាន ទុនបង្វិលរយៈពេលខ្លី                                                                   |

|  ប្រើដ ម៉ូបាល |
|------------------------------------------------------------------------------------------------|
| គណនី                                                                                           |
| ទូទាត់វិក្កយបត្រ                                                                               |
| បញ្ចូលលុយទូរសព្ទ                                                                               |
| ដាក់ប្រាក់ចូលវាឡេតបាតង                                                                         |
| ទូទាត់ប្រាក់តាមរយៈ KHQR                                                                        |
| ផ្ទេរប្រាក់ទៅគណនីផ្ទាល់ខ្លួន                                                                   |
| ផ្ទេរប្រាក់ទៅគណនីប្រើដ ផ្សេងទៀត                                                                |
| ផ្ទេរប្រាក់ទៅធនាគារក្នុងស្រុក តាមរយៈបាតង                                                       |

|  សេវាប្រាក់បញ្ញើ |
|-----------------------------------------------------------------------------------------------------|
| ធនាគារ ប្រើដ ព្រីមៀរ                                                                                |
| គណនីសន្សំ                                                                                           |
| គណនីសន្សំល្បឿនរហ័ស                                                                                  |
| គណនីបញ្ញើចរន្ត                                                                                      |
| គណនីបញ្ញើមានកាលកំណត់                                                                                |


|  ប័ណ្ណ វិសា |                  |
|------------------------------------------------------------------------------------------------|------------------|
| ប័ណ្ណឥណទាន វិសា                                                                                | ប័ណ្ណឥណទាន វិសា  |
| ប័ណ្ណ ហ្គោល                                                                                    | ប័ណ្ណ ភ្លាស់ស៊ុក |
| ប័ណ្ណ ផ្លាទីនៀម                                                                                | ប័ណ្ណ ផ្លាទីនៀម  |
| ប័ណ្ណ RESERVE                                                                                  |                  |

|  សេវាហិរញ្ញវត្ថុផ្សេង |
|----------------------------------------------------------------------------------------------------------|
| សេវាបើកប្រាក់បៀវត្ស                                                                                      |
| ហិរញ្ញប្បទានពាណិជ្ជកម្ម                                                                                  |
| ធនាគារ ២៤/៧ ATM                                                                                          |
| សេវាផ្ទេរប្រាក់                                                                                          |



សូមស្វាគមន៍មកកាន់ ប្រីដព្រីមៀរ ដែលជាកន្លែងដែលលោកអ្នកអាចទទួលបានសេវាកម្មឯកសិទ្ធិផ្ដាច់មុខ និងបទពិសោធន៍សេវាកម្មធនាគារ ជាមួយបុគ្គលិកមាន សមត្ថភាព និងវិជ្ជាជីវៈខ្ពស់។ ពួកយើងនៅទីនេះរង់ចាំផ្តល់ជូនសេវាកម្ម ហិរញ្ញវត្ថុដ៏សម្បូរបែបជូនលោកអ្នកជានិច្ចនៅសាលារង់ចាំព្រីមៀរ។

# BRIDGE Mobile App



កម្មវិធីប្រើប្រាស់ ម៉ូបាយសេវាកម្មធនាគារឌីជីថលថ្មី ដែលមាន ភាពងាយស្រួលដែលជួយឱ្យអ្នកប្រើប្រាស់ អាចទទួលបាន ប្រសិទ្ធភាពខ្ពស់។ ជាមួយកម្មវិធី BRIDGE Mobile លោកអ្នកអាច ប្រើប្រាស់សេវាកម្មជាច្រើនរួមមាន ៖ សេវាផ្ទេរប្រាក់ បញ្ចូលលុយទូរសព្ទ និងការបញ្ចុះតម្លៃ នៅតាមបណ្តាដៃគូ អាជីវកម្មរបស់យើងបានគ្រប់ពេលវេលា គ្រប់ទីកន្លែង ងាយស្រួល រហ័ស និងសុវត្ថិភាព។

ទាញយកកម្មវិធី BRIDGE Mobile App តទៅទៀត៖




# ធ្វើការទូទាត់តាមរយៈ ប័ណ្ណប្រើប្រាស់ វីសា

ងាយស្រួល | រហ័ស | សុវត្ថិភាព



# ៥. រចនាសម្ព័ន្ធធនាគារ

## ៥.១ រចនាសម្ព័ន្ធធនាគារ



## អ្នកឧកញ៉ា សៀ ឫទ្ធី

ប្រធានក្រុមប្រឹក្សាភិបាល



អ្នកឧកញ៉ា ជាជនជាតិខ្មែរ ដែលបានវិលត្រឡប់មកប្រទេសកម្ពុជាវិញ បន្ទាប់ពីសន្និសីទ សន្តិភាពទីក្រុងប៉ារីស ដើម្បីជួយអង្គការសហប្រជាជាតិ ខាងផ្នែកដឹកជញ្ជូន។ អ្នកឧកញ៉ា បានបង្កើតក្រុមហ៊ុនជាច្រើនដែលរួមបញ្ចូលទាំង ក្រុមហ៊ុនឈានមុខ គេនៅក្នុងវិស័យដូចជា ភស្តុភារ និងការដឹកជញ្ជូន ម្ហូបអាហារ និងភេសជ្ជៈ ប្រព័ន្ធផ្សព្វផ្សាយ និងឌីជីថល សេវាថែទាំ សុខភាព សេវាកម្មហិរញ្ញវត្ថុ ការអភិវឌ្ឍន៍អចលនទ្រព្យ និងឧស្សាហកម្ម។

អ្នកឧកញ៉ា សៀ ឫទ្ធី ជាសមាជិកមួយរូបនៅក្នុងសភាពាណិជ្ជកម្មកម្ពុជាហើយ ក៏ជាបញ្ញវន្ត មួយរូបដែលបានបញ្ចប់ ថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្មផងដែរ។ លោកអាចប្រើប្រាស់ភាសាខ្មែរ អង់គ្លេស ថៃ និង ចិនបានយ៉ាងស្ទាត់ជំនាញ។ ក្នុងរយៈពេលអ្នកឧកញ៉ា ក៏បានទទួលមេដាយកិត្តិយស ថ្នាក់មហាសិរីវឌ្ឍន៍ ដែលជាការប្រទានដ៏មហាខ្ពង់ខ្ពស់ បំផុតពីព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

## លោក អាត សុវណ្ណា

អភិបាល



ចាប់តាំងពីត្រូវបានតែងតាំងជា សមាជិក ក្រុមប្រឹក្សាភិបាលក្នុងខែមេសា ឆ្នាំ២០២០មក លោក អាត សុវណ្ណា បាននាំយកមកជាមួយនូវមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការគ្រប់គ្រង និងការរៀបចំផែនការយុទ្ធសាស្ត្រ។ លោក សុវណ្ណា បានចូលរួមចំណែកទស្សនវិស័យក្នុងការស្ថាបនា និងបានបង្ហាញពីការរៀបចំយ៉ាងរឹងមាំជាមួយនឹងចក្ខុវិស័យ របស់ធនាគារ សម្រាប់ការពង្រីកអាជីវកម្មធនាគារប្រកបដោយចីរភាព។ ចក្ខុវិស័យដែលសម្លឹងទៅមុខ និងទស្សនៈ របស់លោក បានបំពេញបន្ថែម និងគាំទ្រធនាគារក្នុង ការកំណត់នូវឱកាសថ្មីៗ និងការពង្រឹងទិសដៅយុទ្ធសាស្ត្ររយៈពេលវែងរបស់ធនាគារ។

## អ្នកឧកញ៉ា សៀ ដានីញ៉ែល

អភិបាល



អ្នកឧកញ៉ា សៀ ដានីញ៉ែល បានទទួលបរិញ្ញាបត្រផ្នែកពាណិជ្ជកម្មពីសាកលវិទ្យាល័យ Newcastle នៃប្រទេសអូស្ត្រាលី និងត្រូវបានតែងតាំងជាសមាជិក ក្រុមប្រឹក្សាភិបាលធនាគារប្រីដ ម.ក ជាផ្លូវការចាប់តាំងពីដើមឆ្នាំ ២០២៣។

ជាមួយនឹង ចក្ខុវិស័យ និងនវានុវត្តន៍ សម្រាប់ប្រព័ន្ធធនាគារឌីជីថល អ្នកឧកញ៉ាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជម្រុញ សមត្ថភាពបច្ចេកវិទ្យារបស់ធនាគារ។ ក្រោមការណែនាំរបស់លោក ធនាគារបានធ្វើឱ្យប្រសើរ ឡើងដោយជោគជ័យនូវកម្មវិធីធនាគារចល័តរបស់ខ្លួនដោយផ្តល់នូវការកែលម្អមុខងារ សុវត្ថិភាព និងភាពងាយស្រួលសម្រាប់អតិថិជន។ វិធីសាស្ត្រក្នុងការគិតគូរវិវឌ្ឍន៍របស់លោកនៅតែបន្តគាំទ្រដល់ចក្ខុវិស័យនៃការផ្លាស់ប្តូរ ឌីជីថលរបស់ធនាគារ និងពង្រឹងការប្តេជ្ញារបស់ធនាគារ ក្នុងការផ្តល់នូវបទពិសោធន៍ធនាគារដែលមានភាពរលូន និងទំនើបកម្ម។



**លោក យ៉េក ចំរើនបូទិ**  
អភិបាលឯករាជ្យ

លោក យ៉េក ចំរើនបូទិ ជាអគ្គនាយកប្រតិបត្តិរបស់ ហ្វូត តេ គ្រុប ដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ ផ្នែកសេដ្ឋកិច្ច ពីវិទ្យាស្ថានវិទ្យាសាស្ត្រសេដ្ឋកិច្ច និងមានបទពិសោធន៍ ជាង ៣០ ឆ្នាំ ក្នុងជំនាញធានារ៉ាប់រង និងការគ្រប់គ្រង ហានិភ័យ។ លោកបានចាប់ផ្តើមអាជីព នៅក្រុមហ៊ុន ហ្វូតតេក្នុងឆ្នាំ ១៩៩៩ជាប្រធានផ្នែកប្រតិបត្តិការហើយ បានអភិវឌ្ឍយ៉ាងឆាប់រហ័សតាមរយៈតួនាទីយុទ្ធសាស្ត្រ ជាច្រើន។លោកត្រូវបានតែងតាំងជាអ្នកគ្រប់គ្រងទូទៅ

ពីឆ្នាំ ២០០១ ដល់ឆ្នាំ ២០១៤ និងបន្ទាប់មកជានាយកគ្រប់គ្រងពីឆ្នាំ ២០១៥ ដល់ឆ្នាំ ២០២០ដែលលោក មានទំនួលខុសត្រូវ លើប្រតិបត្តិការ និងត្រួតពិនិត្យការរីកលូតលាស់ប្រកបដោយជោគជ័យនៃអាជីវកម្ម។ ក្រៅពីតួនាទីទាំងនេះ លោកក៏បានបម្រើការជាសមាជិកក្រុមប្រឹក្សាភិបាលរបស់ ហ្វូតតេ ចាប់តាំងពីឆ្នាំ ២០០១ រួមជាមួយជាសមាជិកនៃវិទ្យាស្ថានធានារ៉ាប់រងម៉ាឡេស៊ីក្នុងឋានៈជាសហការីផងដែរ។ ជាមួយនឹង បទពិសោធន៍ជាច្រើនឆ្នាំ លោក ចំរើនបូទិ ក៏ត្រូវបានតែងតាំង ជាអភិបាលឯករាជ្យ នៃក្រុមប្រឹក្សាភិបាល ក៏ដូចជាប្រធានគណៈកម្មាធិការសវនកម្មផ្ទៃក្នុងនៃធនាគារ ប្រីដ ម.ក នាដើមឆ្នាំ២០២៣ផងដែរ។



**លោក Joseph Farrugia**  
អភិបាលឯករាជ្យ

ជាមួយនឹងបទពិសោធន៍ជាង ៤១ឆ្នាំនៅក្នុងវិស័យធនាគារនៅ ទូទាំងទីផ្សារចំនួន៣នៃអាស៊ីអាគ្នេយ៍លោក Farrugia បានចូល រួមជាមួយធនាគារប្រីដ ម.ក នៅដើមឆ្នាំ២០២៣ ជាសមាជិក ក្រុមប្រឹក្សាភិបាលឯករាជ្យ។ លោកធ្លាប់ បម្រើការ ជានាយក ប្រតិបត្តិនៃធនាគារ ហុង លីអុង ប្រទេសកម្ពុជា អស់រយៈពេល ជាងប្រាំបីឆ្នាំ ដែលលោកបានដឹកនាំនូវការកសាងធនាគារ ហុង លីអុង ទៅជាស្ថាប័នដែលមានការអភិវឌ្ឍន៍យ៉ាងល្អជាមួយនឹង សាខាជាច្រើន ដែលមានសមត្ថភាពធនាគារឌីជីថល និងមូលដ្ឋានគ្រឹះប្រតិបត្តិការដ៏រឹងមាំ។ ក្រៅពីនេះ លោក Farrugia បានចំណាយពេលជិត ៣១ ឆ្នាំជាមួយធនាគារ ANZ និង ១៧ ឆ្នាំនៅអាស៊ីអាគ្នេយ៍ ដែលលោកបានដើរតួយ៉ាងសំខាន់ ក្នុងការកសាង និងពង្រីកប្រតិបត្តិការធនាគារអាជីវកម្មខ្នាតតូចនៅ ក្នុងប្រទេសកម្ពុជា វៀតណាម និងប្រទេសក្នុងតំបន់មេគង្គ។ លោក Farrugia គឺជាអ្នកជំនាញ ផ្នែក ធនាគារដ៏ធ្វើម្នាក់បាននាំមកនូវជំនាញយ៉ាងទូលំទូលាយ របស់លោក ក្នុងការគ្រប់គ្រង ប្រតិបត្តិការ ហិរញ្ញវត្ថុស្មុគស្មាញ និងការជំរុញកំណើនជាយុទ្ធសាស្ត្រ ដែលរួមចំណែកដល់ចក្ខុវិស័យរបស់ធនាគារ ប្រីដ ម.ក ដើម្បីក្លាយជាស្ថាប័នឈានមុខគេក្នុងវិស័យធនាគាររបស់កម្ពុជា។

### ៥.៣ គណៈគ្រប់គ្រង




**លោក Richard Liew**  
នាយកប្រតិបត្តិ

លោក Richard Liew បានចូល បម្រើការងារជាមួយ ធនាគារ ប្រីដ ជានាយកប្រតិបត្តិ ក្នុងឆ្នាំ ២០២២។ Richard បានចូលរួមជាមួយធនាគារប្រីដ ស្របពេល ដែលធនាគារទទួលបានអាជ្ញាប័ណ្ណជាធនាគារពាណិជ្ជ ពេញលេញដោយលោកបានចូលរួមកែប្រែយុទ្ធសាស្ត្រ រួមរបស់ធនាគារដោយក្នុងនោះបានផ្ដោតលើអាជីវកម្ម និងប្រតិបត្តិការថ្មីៗរបស់ធនាគារដើម្បីពង្រឹងតួនាទី ធនាគារឱ្យក្លាយទៅជាសេវាកម្មហិរញ្ញវត្ថុដែលគួរឱ្យ ទុកចិត្តបំផុតតាមរយៈស្តង់ដារសេវាកម្មសកលរបស់ យើង។ ហើយដំណើរការនេះគឺពាក់ព័ន្ធនឹងការអនុវត្ត ប្រព័ន្ធធនាគារស្នូលការជ្រើសរើសធនធានមនុស្ស និងការពង្រីកសាខាថ្មីបន្ថែម។ លោក Richard គ្រប់គ្រងប្រតិបត្តិការ និងអាជីវកម្ម ទាំងមូលរបស់ ធនាគារ និងរៀបចំផែនការកំណើនយុទ្ធសាស្ត្ររបស់ ធនាគារ។ លោក Richard មានបទពិសោធន៍ក្នុង វិស័យធនាគារជាង ៣៣ឆ្នាំក្នុងតំណែងជាន់ខ្ពស់តាម បណ្តាប្រទេស អាស៊ីអាគ្នេយ៍។



**លោក អ៊ុត ប៊ុនថា**  
នាយករងប្រតិបត្តិ/នាយកផ្នែកអាជីវកម្ម

លោក អ៊ុត ប៊ុនថា បានចូលបម្រើការងារ នៅទីនេះតាំងពីឆ្នាំ ២០២២ ក្នុង តំណែងជានាយកផ្នែកអាជីវកម្មហើយ ត្រូវបានតែងតាំងជា នាយករងប្រតិបត្តិ និងជានាយក ផ្នែកអាជីវកម្មក្នុងខែកុម្ភៈ ឆ្នាំ ២០២៣។ លោកបានធ្វើ ការ យ៉ាងជិតស្និទ្ធជាមួយនាយកប្រតិបត្តិ និងក្រុមការងារ គ្រប់គ្រងជាន់ខ្ពស់ ដើម្បីបង្កើត និងរៀបចំយុទ្ធសាស្ត្រ របស់ធនាគារ។ លោកក៏ធ្វើការ យ៉ាងជិត ស្និទ្ធជាមួយ ក្រុមការងារអាជីវកម្ម ដើម្បីសម្រេចបាន នូវគោលដៅ បង្កើនប្រាក់ចំណូលរបស់ធនាគារ និងមានទំនួលខុសត្រូវក្នុងការធានានូវកំណើនអាជីវកម្មទាំងមូល។ លើសពីនេះ លោកទទួលខុសត្រូវលើការ ការចាត់ចែងសាច់ប្រាក់ សហការ ជាមួយសហគ្រាស ដោះស្រាយការគ្រប់គ្រងសាច់ប្រាក់ និងសេវា ទូទាត់ផ្សេងៗដូចជា ការទូទាត់ប្រាក់បៀវត្ស ការទូទាត់សម្រាប់ អាជីវកម្ម និងការទូទាត់វិក្កយបត្រ។ លោកបន្តពង្រឹង ទាំងដៃគូអាជីវកម្ម និងកិច្ចសហប្រតិបត្តិការក្នុង វិស័យរដ្ឋាភិបាល ដើម្បីឱ្យកេរ្តិ៍ឈ្មោះរបស់ធនាគារ ប្រឹង កាន់តែប្រសើរ។



**អ្នកស្រី ពៅ សុភ័ក្ត្រ**  
នាយិកាផ្នែកធនធានមនុស្ស

អ្នកស្រី ពៅ សុភ័ក្ត្រ ចូលរួមជាមួយ ធនាគារ ប្រឹង ជា នាយិកាផ្នែក ធនធានមនុស្ស ដើរតួនាទីយ៉ាង សំខាន់ក្នុងការបង្កើតនូវវប្បធម៌របស់ ក្រុមហ៊ុនដើម្បី បង្កើនសមត្ថភាព និងការអភិវឌ្ឍ បុគ្គលិក ប្រកប ដោយផលិត ភាពខ្ពស់។ អ្នកស្រីក៏ដាក់ចេញយុទ្ធ សាស្ត្រផ្នែកធនធាន មនុស្សរួមមាន ការគ្រប់គ្រង និងជ្រើសរើស បុគ្គលិក ការបណ្តុះ បណ្តាល និង អភិវឌ្ឍន៍ បុគ្គលិក និង ការបង្កើននូវភាពរីកចម្រើន របស់ស្ថាប័នទាំងមូល។ អ្នកស្រីក៏ ជាអ្នកបង្កើតនូវប្រព័ន្ធគ្រប់គ្រងផលិតភាព របស់បុគ្គលិកដែលមាន ទាំង ការចូលរួម និងផ្សារភ្ជាប់រវាង បុគ្គលិកទៅ នឹងគោលដៅកំណត់ ដែលធនាគារបាន ដាក់ជូន។ បន្ថែមពីនេះ អ្នកស្រី មានជំនាញ ក្នុងការ គ្រប់គ្រង ប្រាក់បៀវត្ស និង អត្ថប្រយោជន៍ សម្រាប់ បុគ្គលិក ដោយផ្អែកទៅតាមការវាយតម្លៃការងារ និងរចនាសម្ព័ន្ធក្នុងការទូទាត់អត្ថប្រយោជន៍។



**លោក Anthony Perkins**  
នាយកផ្នែកប្រតិបត្តិការ

លោកបានចូលបម្រើការងារ នៅធនាគារប្រឹង ជា នាយកផ្នែកប្រតិបត្តិការ ក្នុងឆ្នាំ២០២៤។ គាត់គឺ ជាបុគ្គលសំខាន់ក្នុងការដឹកនាំដែលទទួលខុសត្រូវ រាល់ ប្រតិបត្តិការជាមួយរាល់ថ្ងៃ របស់ធនាគារ។ ចាប់តាំងពីលោកចូលកាន់ តួនាទីនេះលោកបាន ជម្រុញ និងជួយឱ្យស្ថាប័នធ្វើការយ៉ាងរលូន លើផ្នែក ប្រតិបត្តិការ ផ្នែកព័ត៌មានវិទ្យា និងការគ្រប់គ្រង ហានិភ័យ ដែលត្រូវបាន អនុវត្តប្រកបដោយប្រសិទ្ធភាពសមស្របទៅនឹងតម្រូវការ និងគោលការណ៍ របស់ធនាគារ។ គាត់មានតួនាទីយ៉ាងសំខាន់ក្នុងការអនុវត្តផែនការ យុទ្ធសាស្ត្រដើម្បីបង្កើនលទ្ធភាព និងប្រសិទ្ធភាពក្នុងអាជីវកម្មនីមួយៗ។



**លោក កុសល ដីល្អ**  
នាយកផ្នែកឥណទាន

លោក ដីល្អ បានចូលបម្រើការនៅធនាគារ ប្រឹង នៅ ក្នុងឆ្នាំ២០១៤ ក្នុង តួនាទីជាច្រើនចាប់ពីនាយកផ្នែក ប្រតិបត្តិមកជាប្រធានគ្រប់គ្រងទូទៅរួមមានផ្នែកលក់ និងទីផ្សារ ព្រមទាំងការអភិវឌ្ឍន៍ យុទ្ធសាស្ត្ររបស់ ធនាគារ។ នៅក្នុងឆ្នាំ២០២២លោកត្រូវបានតែងតាំង ជា នាយកផ្នែកឥណទានដែលលោកបានបម្រើការងារ យ៉ាងសកម្មក្នុងការបង្កើតកម្មវិធី ពន្លឿនដំណើរការ នៃការសិក្សា និងអនុវត្តឥណទានជូនអតិថិជនដោយ លោកបានប្រើប្រាស់ជំនាញផ្នែកវិភាគ ទិន្នន័យយ៉ាង មានប្រសិទ្ធភាពខ្ពស់។

## ៦. សកម្មភាពធនាគារ

### ៦.១ ធនាគារប្រីដ និងក្រុមហ៊ុនវីសាបានដាក់ឱ្យដំណើរការប័ណ្ណប្រីដ វីសាជាផ្លូវការ



ជាការប្តេជ្ញាចិត្តមួយក្នុងការផ្តល់ជូនបទពិសោធន៍ នៃសេវាធនាគារនៅក្នុងប្រទេសកម្ពុជា ធនាគារ ប្រីដ បានសហការជាមួយ ក្រុមហ៊ុន Visa មានមោទនភាពប្រកាសដាក់ឱ្យ ដំណើរការជាផ្លូវការនូវប័ណ្ណឥណទាន និងប័ណ្ណឥណពន្ធ ប្រីដ វីសា។ ការផ្តល់ជូនសេវាធនាគារ ថ្មីមួយនេះ បានបញ្ជាក់ពីចក្ខុវិស័យរបស់ធនាគារប្រីដក្នុងការ “ក្លាយជាដៃគូហិរញ្ញវត្ថុដែលអ្នកពេញចិត្តបំផុតក្នុងថ្ងៃនេះ និងថ្ងៃអនាគត” ដោយ ផ្តល់ ជូនសេវាធនាគារដែលមានទំនុកចិត្ត ស្តង់ដារសេវាកម្មសកល និងផ្តល់ការយកចិត្តទុកដាក់ចំពោះទំនាក់ទំនងអតិថិជន។

ជាមួយនឹងការបង្ហាញខ្លួន “ជាប័ណ្ណតែមួយគត់ដែលគិតគូរពីលោកអ្នក” ប័ណ្ណប្រីដ វីសាដើរតួលើស ពីសេវាប័ណ្ណទូទាត់ធម្មតា។ នេះគឺជានិមិត្តសញ្ញានៃប័ណ្ណទូទាត់ថ្មីនៅក្នុងទីផ្សារ ជាមួយនឹងឆន្ទៈផ្តល់ ជូនសេវា ទូទាត់ទូទាំងសកល។ ធនាគារប្រីដតែងតែគិតគូរពីអតិថិជនជាដំបូង និងបន្តការប្តេជ្ញាផ្តល់ជូនសេវា ធនាគារ មិនត្រឹមតែមានភាពងាយស្រួល និងមានសុវត្ថិភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងស្វែងយល់ពីអារម្មណ៍ និងបញ្ហារបស់អតិថិជនដើម្បីធានាថា យើងផ្តល់ឲ្យពួកគេនូវសេវាកម្មដែលពួកគេកំពុងតែស្វែងរកពិតប្រាកដក្នុងនាមជាម្ចាស់ប័ណ្ណប្រីដ វីសា។ សេវាកម្មនៃផលិតផលនេះគឺយើងផ្តោតទៅលើការយកចិត្តទុកដាក់ ដែលជាគុណតម្លៃ កំណត់បង្ហាញសេវាធនាគារល្អជាងគេ ងាយស្រួលប្រើប្រាស់ និងមានទំនុកចិត្ត មានសុវត្ថិភាព និងមានអត្ថប្រយោជន៍ជាច្រើន។



### ៦.២ ការដាក់ដំណើរការជាផ្លូវការ នៃប័ណ្ណ BRIDGE VISA RESERVE



កម្មវិធី BRIDGE RESERVE និង Château Angelus គឺជាព្រឹត្តិការណ៍ដំបូងដែលរៀបចំឡើងដោយធនាគារ ប្រីដ និង Auskhmer ក្រោមអធិបតីភាពរបស់អ្នកឧកញ៉ា សៀម ឬទ្ធី ប្រធានក្រុមហ៊ុន WorldBridge Group ដើម្បីបង្ហាញអំពីកាត BRIDGE VISA RESERVE។ នេះបង្ហាញ ពីការប្តេជ្ញាចិត្តរបស់ធនាគារ ក្នុងការផ្តល់សេវាកម្មពិសេសកម្រិតខ្ពស់ ជាមួយ នឹងប្រសិទ្ធភាពខ្ពស់ ព្រមទាំង បទពិសោធន៍ប្រើប្រាស់ កាតដែល ទំនើប និងងាយស្រួលស្របតាមស្តង់ដារអន្តរជាតិ។

ធនាគាររបស់យើងបានខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍ និងអនុញ្ញាតឲ្យប្រើប្រាស់ប្រព័ន្ធទូទាត់អេឡិចត្រូនិក ដែលជួយសម្រួលដល់ការទូទាត់ និងការផ្ទេរប្រាក់សម្រាប់ប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ។ ការខិតខំទាំងអស់នេះបានចូលរួមគាំទ្រដល់ស្ថិរភាព នៃសកម្មភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាតិរបស់កម្ពុជា ដោយផ្តល់សេវាហិរញ្ញវត្ថុដែលអាចទុកចិត្តបានតាមស្តង់ដារសេវាកម្មសកលធ្វើឱ្យការប្រើប្រាស់ធនាគារងាយស្រួលទាន់សម័យ និងមានសុវត្ថិភាពខ្ពស់។



**៦.៣ ធនាគារប្រីដ ឈ្នះពានរង្វាន់អន្តរជាតិពី Visa លើការទូទាត់ប្រាក់តាម eCommerce នៅកម្ពុជា ឆ្នាំ២០២៥**



ធនាគារ ប្រីដ ដែលជាធនាគារពាណិជ្ជកម្មឈានមុខមួយនៅកម្ពុជា ត្រូវបានទទួលស្គាល់ដោយ Visa មេដឹកនាំពិភពលោកក្នុងវិស័យទូទាត់ប្រាក់ឌីជីថល ដោយផ្តល់ជូនពានរង្វាន់ Leadership in Credit Authorization Performance for eCommerce Payment 2025។ ការទទួលស្គាល់ក្នុងកម្រិតអន្តរជាតិនេះ បង្ហាញពីសមត្ថភាពឆ្លើយតបរបស់ធនាគារ ប្រីដ ក្នុងវិស័យ ធនាគារឌីជីថល និងការទូទាត់ប្រាក់តាម eCommerce នៅកម្ពុជា។

ពានរង្វាន់នេះ ផ្តល់ការទទួលស្គាល់ចំពោះសមិទ្ធផលល្អឥតខ្ចោះរបស់ធនាគារប្រីដ ក្នុងអត្រាអនុម័តប្រតិបត្តិការប័ណ្ណឥណទានសម្រាប់ប្រតិបត្តិការអនុញ្ញាតដែលបង្ហាញពីប្រសិទ្ធភាពខ្ពស់របស់ និងសុវត្ថិភាពខ្ពស់។ សមិទ្ធផលនេះ បញ្ជាក់ពីតួនាទីរបស់ធនាគារ ប្រីដ ជាធនាគារដែលអាចទុកចិត្ត បាននៅកម្ពុជា ក្នុងការគាំទ្រកំណើនសេដ្ឋកិច្ចឌីជីថល។

**៦.៤ ធនាគារប្រីដ ឈ្នះពានរង្វាន់ពី Visa ក្នុងការគ្រប់គ្រងហានិភ័យកាត និងចេញប័ណ្ណឥណទានដល់អ្នកប្រើប្រាស់**



ពានរង្វាន់ Rising Star of Risk Management និង Leadership in Consumer Credit Card Issuance ជាការទទួលស្គាល់ថាធនាគារប្រីដ ចាប់ផ្តើមធ្វើការយ៉ាងសកម្មក្នុងការទូទាត់ទំនិញបែបឌីជីថល ដែលធ្វើឱ្យប្រតិបត្តិការកាន់តែងាយស្រួល និងពង្រីកឱកាសឱ្យសហគ្រាស និងអាជីវករផ្សេងទៀត អាចប្រើប្រាស់កាន់តែងាយ។

លោក Richard Liew នាយកប្រតិបត្តិនៃធនាគារប្រីដ បានមានប្រសាសន៍ថា “យើងពិតជាមានសេចក្តីរីករាយចំពោះការទុកចិត្ត និងការគាំទ្រពីសំណាក់អតិថិជន ដៃគូ និងសហគមន៍ទូទៅ។ ពានរង្វាន់ទទួលបានពីក្រុមហ៊ុន Visa មិនត្រឹមតែបង្ហាញពីការទទួលស្គាល់សមិទ្ធផលធនាគារប្រីដ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង បង្ហាញពីគោលបំណងដឹកនាំបេសកកម្ម ពង្រឹងការគ្រប់គ្រងហានិភ័យ នៃការប្រើប្រាស់កាត Visa និងពន្លឿនបរិយាបន្នហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា។ គ្រប់សមិទ្ធផលទាំងអស់បង្ហាញពីជំនឿចិត្តថាផ្នែក បច្ចេកវិទ្យា បានចូលមកដើម្បីសម្រួលក្នុងការប្រើប្រាស់ប្រតិបត្តិការប្រចាំថ្ងៃដែលពីមុនយើងមិនធ្លាប់នឹកស្មានដល់។

ពានរង្វាន់ ក្នុងការគ្រប់គ្រងហានិភ័យកាត និងចេញប័ណ្ណឥណទានដល់អ្នកប្រើប្រាស់ គឺបង្ហាញយ៉ាងច្បាស់ពីការទទួលស្គាល់ការងារថ្មីប្រឆាំងមុខរបស់ធនាគារប្រីដ ក្នុងការផ្តល់ ជូនផលិតផលទូទាត់ទំនើប ដែលធ្វើឱ្យប្រតិបត្តិការកាន់តែងាយស្រួល និងពង្រីកការប្រើប្រាស់ហិរញ្ញវត្ថុសម្រាប់អតិថិជន និងអាជីវកម្មរបស់ប្រជាជនកាន់តែងាយស្រួល។

**៦.៥ ធនាគារ ប្រីដ ពង្រីកខ្លួនកាន់តែធំ ដោយដាក់ដំណើរការ សាខាថ្មីនៅសែនសុខ**



ធនាគារ ប្រីដ ជាស្ថាប័នហិរញ្ញវត្ថុមានសក្តានុពលខ្ពស់ និងមានចក្ខុវិស័យឈ្លាសវៃនៅកម្ពុជា មានមោទកភាព ក្នុងការប្រកាស បើកដំណើរការផ្លូវការសាខាថ្មីរបស់ខ្លួន ដែលមានទីតាំងនៅក្នុងខណ្ឌសែនសុខ ដែលជាតំបន់ រីកចម្រើនគួរឱ្យកត់សម្គាល់ នៅទីក្រុងភ្នំពេញ នៅថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០២៥។ កម្មវិធីនេះធ្វើឡើងក្រោម អធិបតីភាពអ្នកឧកញ៉ា សៀ ជានីញ៉ែល អភិបាលនៃធនាគារប្រីដ លោក Richard Liew នាយកប្រតិបត្តិ ធនាគារប្រីដ និងភ្ញៀវភក្តិយសដែលអញ្ជើញមកពីក្រុមហ៊ុន វេលដ៍ប្រីដ គ្រុប។



**៦.៦ ធនាគារ ប្រីដ លុបចោលឥណទានទាំងស្រុងជូនដល់យោធិនពលីជីវិត និងពិការ ដែលបានធ្វើប្រតិបត្តិការក្នុងសមរភូមិជម្លោះកម្ពុជា - ថៃ**



ដើម្បីចូលរួមចំណែកក្នុងការជួយ ដល់វីរៈកងទ័ពជួរមុខ ធនាគារ ប្រីដ បានលុបចោលនូវបំណុលទាំងស្រុងជូន ដល់យោធិនពលីជីវិត យោងទៅសេចក្តីអំពាវនាវរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា និងសេចក្តីណែនាំលេខ ធ១៧.០២៥.០១៩ ស.ក.ណ.ន ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ របស់ធនាគារជាតិនៃកម្ពុជា ក្រោមការ ដឹកនាំរបស់ លោកជំទាវ បណ្ឌិត ជា សិរី អគ្គនាយកសាភិបាល និងក្នុងស្មារតីសាមគ្គីភាព មនុស្សធម៌ ព្រមទាំងរួមគ្នា ដើម្បីជួយសម្រាលបន្ទុកដល់យោធិនដែលធ្វើប្រតិបត្តិការដោយផ្ទាល់ក្នុងសមរភូមិប្រយុទ្ធក្នុងជម្លោះប្រដាប់អាវុធ ព្រំដែនកម្ពុជា-ថៃ ធនាគារ ប្រីដ នឹងលុបចោលបំណុលរបស់កូនបំណុល ឬ អ្នករួមខ្លី ដែលជាយោធិនដែលបាន ធ្វើប្រតិបត្តិការដោយផ្ទាល់ក្នុងសមរភូមិ ប្រយុទ្ធការពារបូរណភាពទឹកដីកម្ពុជា ដែលបានពលីជីវិត ឬមានពិការ ភាព ស្របតាមសេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជា។

៦.៧ សាមគ្គីភាពខ្មែរ សម្រាប់ជាតិ និងប្រជាជនយើង



“សម្រាប់ជាតិ និងប្រជាជនយើង” ក្នុងពេលវេលាដ៏លំបាក យើងបានលឺក្នុង អំឡុងពេលដែលមានស្ថានភាព លំបាកទាំងនេះ ការស្តាប់ពីការលំបាករបស់ ក្រុមគ្រួសារដែលត្រូវបានផ្លាស់ទីលំនៅ និងរឹបប្រសប់យើងនៅ ខាងមុខ បានជំរុញឱ្យយើងចាប់ផ្តើមធ្វើសកម្មភាព។ កម្មវិធីនេះមិនមែនជាពាក្យប៉ុណ្ណោះទេ ប៉ុន្តែជាការប្តេជ្ញាចិត្ត ដែលកើតចេញពីស្មារតីរួមរបស់ប្រជាពលរដ្ឋគ្រប់រូប។

សូមអរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុនទាំងអស់ ដែលបានផ្តល់សម្ភារៈចាំបាច់។ យើងមានមោទនភាពក្នុង ការចែករំលែកថា ជំនួយទាំងអស់បានទៅដល់ដៃគ្រួសារដែលត្រូវបានផ្លាស់ទីលំនៅ និងយោធារបស់យើង។ ក្នុងនាមក្រុមការងារទាំងមូល និងដៃគូរបស់យើង សូមអរគុណចំពោះភាពរួបរួមដ៏មានតម្លៃ និងភាពសប្បុរស ដែលអ្នកបានបង្ហាញតាមរយៈការបរិច្ចាគរបស់អ្នក។ ពួកយើងមិនអាចធ្វើបានឡើយ បើគ្មានអ្នក។



៦.៨ ធនាគារ ប្រីដ និង ក្រុមហ៊ុនសែសាន់ សហការដើម្បីគាំទ្រផ្នែកហិរញ្ញវត្ថុដល់អាជីវករ លើការទិញម៉ាកយីហោ (Franchise) emart24 និង Mega MGC Coffee



ធនាគារ ប្រីដ ដែលជាធនាគារ ផ្តល់ជូនសេវាហិរញ្ញវត្ថុជាច្រើន ប្រភេទនៅក្នុងប្រទេសកម្ពុជា និងក្រុមហ៊ុន សែសាន់ ដែលជាក្រុមហ៊ុនទទួលបាន សិទ្ធិផ្តាច់មុខម៉ាកយីហោ emart24 និងថ្មីៗនេះទើបតែទទួលបានសិទ្ធិ ផ្តាច់មុខម៉ាកយីហោ Mega MGC Coffee ដែលជាម៉ាកយីហោដ៏ល្បីនៅប្រទេសកម្ពុជាបានប្រារព្ធពិធីចុះហត្ថលេខា លើអនុស្សរណៈយោគយល់ស្តីពីការផ្តល់ឥណទានដល់អាជីវករដែលចង់ទិញម៉ាកយីហោ (Franchise) emart24 និងMega MGC Coffee ពីក្រុមហ៊ុន សែសាន់។ កម្មវិធីនេះធ្វើឡើងក្រោមការចូលរួមពីគណៈគ្រប់គ្រងពីស្ថាប័ន ទាំងពីរ និងអាជីវករ ដែលបានទិញម៉ាកយីហោ។



## ៦.៩ ធនាគារ ប្រីដ និងក្រុមហ៊ុន អ អិម អេ ចុះកិច្ចសហប្រតិបត្តិការ ផ្តល់ឥណទាន រថយន្ត រថយន្តដឹកទំនិញ គ្រឿងចក្រធុនធ្ងន់ និងម៉ាស៊ីនលើកដាក់ទំនិញ



ធនាគារ ប្រីដ ម.ក និងក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក បានរៀបចំ ពិធីចុះហត្ថលេខា លើអនុស្សរណៈ យោគយល់ ដើម្បីសហការផ្តល់ ឥណទានរថយន្ត រថយន្តដឹកទំនិញ គ្រឿងចក្រធុនធ្ងន់ និងម៉ាស៊ីនលើកដាក់ទំនិញ។ តាមរយៈកិច្ចសហការនាពេលនេះ នឹង ផ្តល់ជាមធ្យោបាយងាយស្រួល និងលឿនរហ័សសម្រាប់ អតិថិជនដើម្បីក្លាយ ជាម្ចាស់រថយន្តដឹក ទំនិញម៉ាក FUSO គ្រឿងចក្រ JCB និង TCM Forklift របស់ក្រុម ហ៊ុន អ អិម អេ ដោយមិនចាំបាច់មានសាច់ប្រាក់គ្រប់ ចំនួនឡើយ។

ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) ត្រូវបានរៀបចំធ្វើឡើង ដើម្បីប្រកាសភាពជាដៃគូសហ ការលើការផ្តល់ឥណទានរថយន្ត រថយន្តដឹកទំនិញ គ្រឿងចក្រ និងម៉ាស៊ីនលើកដាក់ទំនិញ ដែលចុះហត្ថលេខា ដោយ លោក Richard Liew នាយកប្រតិបត្តិធនាគារ ប្រីដ និងលោក Erwan Soubelet ប្រធានផ្នែកហិរញ្ញវត្ថុនៃ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា)។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីគណៈគ្រប់គ្រងមកពីស្ថានប៉ាន់ទាំងពីរ និង ភ្ញៀវភិក្ខុយសជាច្រើនផងដែរ។



## ៦.១០ ធនាគារប្រីដចុះកិច្ចព្រមព្រៀងដើម្បីគាំទ្រហិរញ្ញវត្ថុដល់សហគ្រាសធុនតូច និងមធ្យម



ធនាគារប្រីដ ក្រុមហ៊ុនបារាយណ៍ ភូបល មេនីចមិន ង.ក និងក្រុមហ៊ុន World Bridge Industrial Developments បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ជាផ្លូវការដើម្បីផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ ដល់សហ គ្រាសធុនតូច និងមធ្យម (SME Cluster 4.0)។ ការចុះ ហត្ថលេខានេះ បានប្រព្រឹត្តឡើងក្នុង វេទិកាធុរកិច្ច

ក្រោមប្រធានបទ “ដើមទុនធំទាំង ៣ ថ្ងៃអាជីវកម្មធុនតូច និងមធ្យមឱ្យបានជោគជ័យ” ដែលបានរៀបចំឡើង នៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ វេទិកានេះបានប្រមូលផ្តុំជាមួយនឹងថ្នាក់ដឹកនាំ ឧស្សាហកម្មអ្នកជំនាញផ្នែកហិរញ្ញវត្ថុ និងមន្ត្រីរាជការដើម្បីពិភាក្សាអំពីយុទ្ធសាស្ត្រសម្រាប់ការលើកកម្ពស់ ការរីកចម្រើននៃសហគ្រាសហ៊ុនតូច និងមធ្យម (SMEs) និងការលើកស្ទួយសេដ្ឋកិច្ចប្រកបដោយចីរភាព នៅកម្ពុជា។ ការចុះកិច្ចព្រមព្រៀងនេះជាយុទ្ធសាស្ត្ររវាង ធនាគារប្រីដ ក្រុមហ៊ុនបារាយណ៍ ភូបល មេនីច មិន និងក្រុមហ៊ុន World Bridge Industrial Developments ដើម្បីផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុដែល ត្រូវនឹងតម្រូវការរបស់សហគ្រាសធុនតូច និងមធ្យម។ កិច្ចសហការនេះមានគោលបំណងបង្កើនមូលនិធិ ជម្រុញការពង្រីកអាជីវកម្ម និងបង្កើតឱកាសសេដ្ឋកិច្ចសម្រាប់សហគ្រិន។

## ៦.១១ ធនាគារ ប្រីដ និងក្រុមហ៊ុន BTI ចុះហត្ថលេខាដើម្បីពង្រឹងសុវត្ថិភាពការ ប្រើប្រាស់ម៉ាស៊ីន អេធីអឹម



ធនាគារ ប្រីដ បានសហការ ជាមួយក្រុមហ៊ុន BTI Payments Cambodia ដើម្បីពង្រឹងហេដ្ឋារចនាសម្ព័ន្ធ សុវត្ថិភាព ធនាគារដែលបម្រើសេវាកម្មដោយខ្លួនឯង (Self Baking Services) តាមរយៈការប្រើប្រាស់ម៉ាស៊ីន អេធីអឹម និងស្វែងរកវិធីថ្មីក្នុងការនាំយកធនាគារឱ្យកាន់ តែជិតស្និទ្ធជាមួយអតិថិជនរបស់ខ្លួន។ កិច្ចសហការ នេះត្រូវ បានដាក់ឱ្យ ដំណើរការប្រើប្រាស់ នៃសេវាកម្ម ធនាគារដោយខ្លួនឯង ដែលនេះ ជាការប្តេជ្ញាចិត្តបន្ត របស់ធនាគារចំពោះការ ពង្រឹងសុវត្ថិភាពនិង ប្រសិទ្ធ ភាពជូនអតិថិជន។ ជាផ្នែកមួយនៃភាពជាដៃគូ BTI នឹង គាំទ្រដល់ការដាក់ឱ្យ ដំណើរការនូវ ម៉ាស៊ីនអេធីអឹម (ATM) និង (CRM) ងាយស្រួលក្នុងការដក ដាក់ប្រាក់ នៅគ្រប់សាខារបស់ធនាគារប្រីដ។ ម៉ាស៊ីនថ្មីទាំងនេះ នឹងជួយកែលម្អសេវាកម្ម សម្រួលការ គ្រប់គ្រងសាច់ ប្រាក់ និងគាំទ្រដល់គោលដៅរួមរបស់ធនាគារក្នុងការ ផ្តល់នូវភាពងាយស្រួលជូនដល់អតិថិជន។



### ៦.១២ ធនាគារប្រីដ ចុះកិច្ចសហប្រតិបត្តិការ ផ្តល់ជូនអត្ថប្រយោជន៍កាន់តែប្រសើរ សម្រាប់អ្នកប្រើប្រាស់ប័ណ្ណប្រីដ វីសា



ធនាគារប្រីដ Plaza Premium Lounge, សណ្ឋាគារ Shangri-La និងមជ្ឈមណ្ឌលវិជ្ជាសាស្ត្រសិង្ហបុរី (SGMC) បានចុះហត្ថលេខា លើអនុស្សរណៈ យោគយល់ក្នុងគោលបំណងលើកកម្ពស់ និងផ្តល់ជូននូវបទពិសោធន៍កាន់តែងាយស្រួល សម្បូរបែប និងមានឯកជនភាពខ្ពស់ ជូនដល់អតិថិជន ដែលប្រើប្រាស់ ប័ណ្ណរបស់ធនាគារប្រីដ ។

កិច្ចសហប្រតិបត្តិការនេះ បានបង្ហាញពីវឌ្ឍនភាពនៃការប្រើប្រាស់ សេវាហិរញ្ញវត្ថុរបស់អតិថិជន បាននិងកំពុងឆ្ពោះទៅកាន់ទំនើបកម្មនៃបច្ចេកវិទ្យា យ៉ាងពេញលេញ។ កិច្ចផ្ដួចផ្ដើមនេះ មិនត្រឹមតែលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធការប្រើប្រាស់សេវាហិរញ្ញវត្ថុទូទាំងសកលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ជូននូវបទពិសោធន៍ដែលងាយស្រួល រលូន មានភាពច្នៃប្រឌិត និងមានឯកជនភាព។ នេះគឺជាការផ្លាស់ប្តូរមួយយ៉ាងប្រសើរទៅកាន់ពិភពលោកជាមួយការប្រើប្រាស់សេវាហិរញ្ញវត្ថុដោយមិនចាំបាច់កាន់សាច់ប្រាក់ផ្ទាល់ខ្លួន ការផ្តល់ជូននូវឯកសិទ្ធិពិសេសនៅជុំវិញពិភពលោកទាំងការធ្វើដំណើរ ការទិញទំនិញ និងអត្ថប្រយោជន៍ជាច្រើន ជម្រុញឱ្យអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុទទួលបាននូវភាពបត់បែន និងសេរីភាពបែបស៊ីវិល័យទៅគ្រប់ទីកន្លែងដែលលោកអ្នកចង់ទៅ។

### ៦.១៣ ធនាគារប្រីដ ចូលរួមគាំទ្រ ល្បែងប្រជាប្រិយខ្មែរតាមរយៈការចូលរួមព្រឹត្តិការណ៍ ញញឹមសាទរ



ធនាគារប្រីដពិតជាមានកិត្តិយស និងសេចក្តីសោមនស្សរីករាយ ក្នុងការរួមជាចំណែកកម្មវិធីញញឹមសាទរសង្គ្រាន្តឆ្នាំថ្មី ដ៏ធំ និងរស់រវើកដោយរួមបញ្ចូលនូវការបង្ហាញពីវប្បធម៌ និងល្បែងប្រជាប្រិយ ដ៏សម្បូរបែបរបស់ប្រទេសកម្ពុជានៅទីក្រុងសៀមរាបជាមួយនឹងអតិថិជនជាទីគោរព ក៏ដូចជាសហគមន៍របស់យើង។

ទិដ្ឋភាពនៃការរៀបចំ លម្អសម្រាប់សង្គ្រាន្តឆ្នាំថ្មី ក្នុងទីកន្លែងសៀមរាបអង្គរ ដោយសហភាពសហព័ន្ធយុវជនកម្ពុជា សហការជាមួយរដ្ឋបាលខេត្តសៀមរាប

និងក្រសួង ស្ថាប័នពាក់ព័ន្ធមួយចំនួនរៀបចំព្រឹត្តិការណ៍ អង្គរសង្គ្រាន្ត២០២៥ ក្រោមប្រធានបទ“ញញឹមសាទរសង្គ្រាន្តឆ្នាំថ្មី” ដើម្បីទទួលស្វាគមន៍ លោកតាណែកយាយ អ៊ុំពូមីង បងប្អូន ចូលរួមទស្សនា និងលេងកម្សាន្តឱ្យបានច្រើនកុះករ ។

### ៦.១៤ ការជួបជុំបុគ្គលិក



កម្មវិធីជួបជុំបុគ្គលិក បានរៀបចំឡើងក្នុងគោលបំណង ពង្រឹងសមត្ថភាពក្រុម និងបង្រៀនការធ្វើ ការងារជាក្រុម ដើម្បីឱ្យការធ្វើការកាន់តែមានភាពស្មើស្ម័គ្រ ក្នុងចំណោមក្រុមការងារ។

ព្រឹត្តិការណ៍នេះមានការចូលរួមពីគណៈគ្រប់គ្រងរបស់យើង ដែលបានធ្វើឱ្យបរិយាកាសកាន់តែមានអត្ថន័យ និងកក់ក្តៅ។ គណៈគ្រប់គ្រងបានចូលរួមពិភាក្សាយ៉ាងស្មើស្ម័គ្រ និងបើកចំហជាមួយបុគ្គលិក អំពីចក្ខុវិស័យបេសកកម្ម នាពេលអនាគតរបស់ធនាគារប្រីដ ព្រមទាំងបានប្រគល់វិញ្ញាបនបត្រកោតសរសើរដល់បុគ្គលិកឆ្នើមប្រចាំខែតុលា។

គួរបញ្ជាក់ផងដែរថា នេះជាអំឡុងពេលពិសេស និងមានន័យខ្លាំងសម្រាប់បុគ្គលិករបស់យើងជាពេលវេលាសម្រាប់រីករាយជាមួយការមើលភាពយន្ត និងចែករំលែកអាហារដ៏ឆ្ងាញ់ជាមួយគ្នា។



## ៧. របាយការណ៍ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលរបស់ធនាគារ ប្រីដ ម.ក (ពីនេះតទៅហៅថា “ធនាគារ”) សូមបង្ហាញរបាយការណ៍ និងរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មរបស់ខ្លួន នាការិយបរិច្ឆេទ និងចុងការិយបរិច្ឆេទបញ្ចប់ត្រឹមថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ២០២៥។

ឈ្មោះរបស់អភិបាលធនាគារដែលបានបម្រើការងារក្នុងឆ្នាំហិរញ្ញវត្ថុនិងរហូតដល់កាលបរិច្ឆេទនៃរបាយការណ៍នេះមានដូចខាងក្រោម៖

| អ្នកឧកញ៉ា សៀ ប៊ុនធី   | ប្រធានក្រុមប្រឹក្សាភិបាល |
|-----------------------|--------------------------|
| លោក អាត សុវណ្ណារ      | អភិបាល                   |
| អ្នកឧកញ៉ា សៀ ជានីញ៉ែល | អភិបាល                   |
| លោក យក់ ចំរើនប៊ុនធី   | អភិបាលឯករាជ្យ            |
| លោក Farrugia Joseph   | អភិបាលឯករាជ្យ            |

### ទំនួលខុសត្រូវរបស់អភិបាលចំពោះរបាយការណ៍ហិរញ្ញវត្ថុ

អភិបាលជាអ្នកទទួលខុសត្រូវដើម្បីធានាថារបាយការណ៍ហិរញ្ញវត្ថុផ្តល់នូវទិដ្ឋភាពពិត និងត្រឹមត្រូវអំពីស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារនាចុងការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងលទ្ធផលនៃប្រតិបត្តិការហើយនឹងលំហូរសាច់ប្រាក់របស់ធនាគារសម្រាប់ការិយបរិច្ឆេទបញ្ចប់។ ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះអភិបាលធនាគារតម្រូវអោយ៖

អនុម័តគោលនយោបាយគណនេយ្យសមស្របទៅតាម ស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិកម្ពុជា ("CIFRSs") ដែលតម្រូវអោយមានការវិនិច្ឆ័យ និងការប៉ាន់ស្មានដោយសមហេតុផលហើយបន្ទាប់មកត្រូវអនុវត្តគោលនយោបាយ ទាំងនោះជាអចិន្ត្រៃយ៍

អនុវត្តតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ឬប្រសិនបើមានគំលាតពី ស្តង់ដារទាំងនេះដែលជាប្រយោជន៍ដល់ការបង្ហាញនូវភាពពិត និងត្រឹមត្រូវរបស់របាយការណ៍ហិរញ្ញវត្ថុ គំលាតទាំងនោះត្រូវបានបង្ហាញនិងពន្យល់អោយបានច្បាស់លាស់ និងកំណត់ចំនួនជាទឹកប្រាក់ក្នុងរបាយការណ៍ហិរញ្ញវត្ថុ

រក្សាទុកនូវកំណត់ត្រាបញ្ជីគណនេយ្យអោយបានត្រឹមត្រូវ និងប្រព័ន្ធគ្រូតពិនិត្យផ្ទៃក្នុងអោយមានប្រសិទ្ធភាព

រៀបចំរបាយការណ៍ហិរញ្ញវត្ថុផ្អែកលើមូលដ្ឋាននិរន្តរភាព នៃដំណើរការអាជីវកម្ម លើកលែងតែក្នុងករណីដែលមានការសន្មតថាធនាគារនឹងមិនបន្តប្រតិបត្តិការនៅអនាគតដ៏ខ្លីនិង

បង្កើតគោលនយោបាយទូទៅសម្រាប់ធនាគារអនុម័តរាល់ការសំរេចចិត្ត និងសកម្មភាពទាំងឡាយរបស់អភិបាលធនាគារដែលមានផលប៉ះពាល់ជាសារវន្តលើប្រតិបត្តិការអាជីវកម្ម និង លទ្ធផលនៃប្រតិបត្តិការរបស់ធនាគារហើយ ត្រូវធានាថាគោលនយោបាយ និងការសំរេចចិត្ត ទាំងអស់នោះ ត្រូវបានឆ្លុះបញ្ចាំងយ៉ាងពិតប្រាកដក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

អភិបាលធនាគារបានធានាអះអាងថា ធនាគារបានអនុវត្តទៅតាមតម្រូវការខាងលើក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ។

### សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាភិបាល

តាមទស្សនៈរបស់អភិបាល របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ត្រូវបានបង្កើតឡើងស្របតាមស្តង់ដារ របាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ដើម្បីផ្តល់នូវទស្សនៈពិតនិងត្រឹមត្រូវ ពីស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងលទ្ធផលនៃប្រតិបត្តិការនិងលំហូរសាច់ប្រាក់របស់ធនាគារសម្រាប់ចុងការិយបរិច្ឆេទ។

### ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ អភិបាលបានយកចិត្តទុកដាក់ទៅលើបញ្ហាដូចខាងក្រោម៖

- រាល់សារវន្តទាំងអស់ផ្ទេរទៅ ឬពីទុនបម្រុង ឬសំវិធានធនក្នុងឆ្នាំហិរញ្ញវត្ថុត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។
- ប្រាក់ឧបត្ថម្ភគ្រប់គ្រាន់សម្រាប់ការខាតបង់លើគណនីដែលត្រូវទារ និងទ្រព្យសកម្មបច្ចុប្បន្ន និងទ្រព្យអកម្មបើចាំបាច់ត្រូវបានធ្វើឡើង។
- បំណុលអសារបង់ ត្រូវបានលុបចោល ប្រសិនបើមាន
- វិធីសាស្ត្រនៃការវាយតម្លៃទ្រព្យសកម្ម ឬបំណុលដែលមានស្រាប់គឺមិនខុសឆ្គង ឬ មិនសមរម្យ។
- មិនមានកាលៈទេសៈណាមួយដែលអាចដឹងពីចំនួនទឹកប្រាក់ណាក៏ដោយដែលបានបញ្ជាក់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុដែលនាំឱ្យមានការបំភាន់។
- មិនមានក្នុងចន្លោះពេលរវាង របាយការណ៍ ហិរញ្ញវត្ថុចុងឆ្នាំ និងកាលបរិច្ឆេទ នៃរបាយការណ៍ ធាតុប្រតិបត្តិការ ឬ ព្រឹត្តិការណ៍ណាមួយដែលមានលក្ខណៈមិនធម្មតាដែលតាមទស្សនៈរបស់អភិបាលដែលប៉ះពាល់ ដល់លទ្ធផលនៃ ប្រតិបត្តិការរបស់ធនាគារសម្រាប់ របាយការណ៍ហិរញ្ញវត្ថុ ដែលរបាយការណ៍នេះត្រូវបានធ្វើឡើង។
- លទ្ធផលនៃប្រតិបត្តិការរបស់ធនាគារក្នុងអំឡុងពេល នៃឆ្នាំហិរញ្ញវត្ថុ មិនត្រូវបានទទួលរងផលប៉ះពាល់ដោយវត្តមានមួយប្រតិបត្តិការឬព្រឹត្តិការណ៍ដែលមានបញ្ហា និងមិនធម្មតា។
- គ្មានយថាហេតុ បំណុលផ្សេងទៀតរបស់ធនាគារបានក្លាយទៅជាប្រតិបត្តិ ឬ អាចនឹងត្រូវបានអនុវត្តក្នុងរយៈពេល ១២ខែបន្ទាប់ពីបញ្ចប់ឆ្នាំហិរញ្ញវត្ថុដែល ក្នុងយោបល់ របស់អភិបាល នឹងមានឬអាចប៉ះពាល់ដល់សមត្ថភាពរបស់ ធនាគារត្រូវបំពេញកាតព្វកិច្ចរបស់ខ្លួននៅពេលដែលវាធ្លាក់ចុះ។

### ការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ ដែលបានភ្ជាប់ជាមួយរបាយការណ៍នេះថាពិតជាបង្ហាញពីទិដ្ឋភាពពិត និង ត្រឹមត្រូវពីស្ថានភាពហិរញ្ញវត្ថុ របស់ធនាគារ នាចុងការិយបរិច្ឆេទថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៥ ហើយនឹងលទ្ធផលនៃប្រតិបត្តិការ និង លំហូរសាច់ប្រាក់សម្រាប់ការិយបរិច្ឆេទបញ្ចប់ទៅតាមស្តង់ដារហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ។



### អ្នកឧកញ៉ា សៀ ប៊ុនធី

ប្រធានក្រុមប្រឹក្សាភិបាល

ថ្ងៃទី ៣០ ខែ មីនា ឆ្នាំ២០២៦

## ៨. របាយការណ៍សវនករឯករាជ្យ

### ការរាយការណ៍លើរបាយការណ៍ហិរញ្ញវត្ថុ

#### ទស្សនៈរបស់សវនករ

យើងខ្ញុំបានធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ របស់ធនាគារ ប្រីដ ម.ក ហៅថា (“ធនាគារ”) ដែលរួមមាន របាយការណ៍ស្ថានភាពហិរញ្ញវត្ថុថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និង របាយការណ៍ ចំណេញ ឬខាត និង ចំណូល លម្អិតផ្សេងៗ របាយការណ៍បម្រែបម្រួលមូលធន និង របាយការណ៍ លំហូរសាច់ប្រាក់សម្រាប់ការិយបរិច្ឆេទ បញ្ចប់ហើយនឹងកំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុព្រមទាំងគោលនយោបាយគណនេយ្យសំខាន់ៗ ដែល មានចាប់ពីទំព័រទី០៩ ដល់ ទំព័រទី ៨៧។

តាមទស្សនៈរបស់យើងខ្ញុំរបាយការណ៍ហិរញ្ញវត្ថុនេះបង្ហាញនូវទិដ្ឋភាពពិតប្រាកដ និង ត្រឹមត្រូវលើស្ថានភាព ហិរញ្ញវត្ថុរបស់ធនាគារនាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២៥និងលទ្ធផលនៃប្រតិបត្តិការហើយនិងលំហូរសាច់ប្រាក់សម្រាប់ ការិយបរិច្ឆេទបញ្ចប់ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិ នៃកម្ពុជាសម្រាប់ (“CIFRSs”)។

#### មូលដ្ឋាននៃទស្សនៈរបស់សវនករ

យើងខ្ញុំបានធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា។ ការទទួលខុសត្រូវរបស់ ពួកយើងគឺ ស្ថិតនៅក្រោមស្តង់ដារដែលបានចែង និងរៀបរាប់ នៅក្នុងផ្នែក ទំនួលខុសត្រូវរបស់សវនករទៅលើ របាយការណ៍ហិរញ្ញវត្ថុនៃរបាយការណ៍ សវនកម្មរបស់ពួកយើង។ យើងជឿជាក់ថា ការរៀបចំផែនការបំពេញ ការងារសវនកម្ម ដើម្បីទទួលបាននូវការធានាសមហេតុផលដើម្បីធានាអះអាងថារបាយការណ៍ហិរញ្ញវត្ថុពុំមាន កំហុសឆ្គងជាសារវន្តឡើយ។

#### ទំនួលខុសត្រូវរបស់សវនករឯករាជ្យ និងក្រមសីលធម៌

យើងខ្ញុំមានភាពឯករាជ្យពីក្រុមហ៊ុនដោយអនុលោមតាម ស្តង់ដារក្រមសីលធម៌អន្តរជាតិសម្រាប់ក្រមសីលធម៌ អន្តរជាតិរបស់គណនេយ្យករ សម្រាប់គណនេយ្យករជំនាញ (រួមទាំងស្តង់ដារឯករាជ្យអន្តរជាតិ) (IESBA Code) រួមជាមួយនឹងតម្រូវការសីលធម៌ ដែលពាក់ព័ន្ធទៅនឹង សវនកម្មនៃរបាយការណ៍ហិរញ្ញវត្ថុ របស់យើង នៅក្នុង ព្រះរាជាណាចក្រកម្ពុជាហើយយើងបានបំពេញនូវទំនួលខុសត្រូវផ្នែកសីលធម៌ផ្សេងទៀតរបស់យើងស្របតាម តម្រូវការទាំងនេះ និង IESBA។

#### ព័ត៌មានបន្ថែមទៅលើរបាយការណ៍ហិរញ្ញវត្ថុ និង របាយការណ៍របស់សវនករមានដូចតទៅនេះ

អភិបាលរបស់ធនាគារគឺជាអ្នកទទួលខុសត្រូវរាល់ព័ត៌មានដែលជាប់ពាក់ព័ន្ធជាមួយនឹងធនាគារ។ ព័ត៌មាននោះ រួមបញ្ចូលទាំងរបាយការណ៍ក្រុមអភិបាលប៉ុន្តែមិនបានរួមបញ្ចូលជាមួយនូវរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ និងរបាយការណ៍របស់សវនករឡើយ។

ការបញ្ចេញទស្សនៈរបស់ពួកយើង ទៅលើរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ គឺមិនបានរាប់បញ្ចូលជាមួយ របាយការណ៍ក្រុមអភិបាលឡើយ ហើយពួកយើងក៏ មិនបញ្ចេញជា លិខិតអះអាង ទៅលើការសរុបមតិរបស់ របាយការណ៍នោះផងដែរ។ ពាក់ព័ន្ធនឹងការធ្វើសវនកម្មទៅលើរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ទំនួលខុស ត្រូវរបស់សវនករ គឺគ្រាន់តែអានពីរបាយការណ៍របស់ក្រុមអភិបាល និងពិចារណាថាតើ របាយការណ៍របស់ក្រុម អភិបាលមានភាពមិនស៊ីសង្វាក់គ្នាខ្លាំងជាមួយនឹងរបាយការណ៍ ហិរញ្ញវត្ថុរបស់ធនាគារ រឺក៏ការយល់ដឹងរបស់ យើងដែលទទួលបានក្នុងកំឡុងពេលធ្វើសវនកម្ម ឬ របាយការណ៍របស់ក្រុមអភិបាល ទំនងជាបង្ហាញពីកំហុស ជាសារវន្ត។

ប្រសិនបើយោងទៅតាមការងារដែលពួកយើងបានបំពេញពួកយើងបានសន្និដ្ឋានថាវាមានភាពមិនត្រឹមត្រូវ ទាក់ទង ជាមួយរបាយការណ៍របស់អភិបាលយើងតម្រូវអោយរបាយការណ៍ពីការពិតនេះ។ យើងមិនមានអ្វីដែល ត្រូវ រាយការណ៍ពីបញ្ហានេះទេ។

#### ទំនួលខុសត្រូវរបស់អភិបាលទៅលើរបាយការណ៍ហិរញ្ញវត្ថុ

អភិបាលរបស់ធនាគារជាអ្នកទទួលខុសត្រូវចំពោះការរៀបចំ និងការបង្ហាញទិដ្ឋភាពពិតប្រាកដនៃរបាយការណ៍ ហិរញ្ញវត្ថុរបស់ខ្លួនដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា CIFRSs ហើយនឹង ទទួលខុសត្រូវដូចគ្នាផងដែរចំពោះប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងដែលអភិបាលធនាគារយល់ថាមានសារៈប្រយោជន៍ ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ដែលពុំមានកំហុសឆ្គងជាសារវន្តដែល បណ្តាលមកពីការក្លែងបន្លំ ឬ ការ ភាន់ច្រឡំ។

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ អភិបាលទាំងអស់ត្រូវមានការទទួលខុសត្រូវក្នុងការវាយតម្លៃ សមត្ថភាពរបស់ធនាគារក្នុងការបន្តប្រតិបត្តិការ ការលាតត្រដាងតាមដែលអាចអនុវត្តបានរាល់បញ្ហាដែលមាន ជាប់ពាក់ព័ន្ធជាមួយ និងលទ្ធភាពអាចបន្តរបស់ធនាគារ ដោយផ្អែក លើមូលដ្ឋាននិរន្តរភាព នៃគណនេយ្យ លុះ ត្រាតែអភិបាលមានចេតនារំលាយធនាគារ ឬបញ្ឈប់ប្រតិបត្តិការ ឬ មិនមានភាពពិតប្រាកដតែមានបំណងចង់ បិទធនាគារ។

#### ទំនួលខុសត្រូវរបស់សវនករទៅលើរបាយការណ៍ហិរញ្ញវត្ថុ

គោលបំណងរបស់យើងគឺដើម្បីទទួលបាននូវការធានាសមហេតុផល អំពីរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ទាំងមូលមិនមានកំហុសឆ្គងជាសារវន្តមិនថាដោយសារការក្លែងបន្លំឬការភាន់ច្រឡំ និងការចេញរបាយការណ៍ សវនករដែលរាប់បញ្ចូលទាំងទស្សនៈរបស់យើង។ ការធានាសមហេតុផលគឺជាកម្រិតខ្ពស់នៃការធានាប៉ុន្តែមិន ធានាថាសវនកម្មដែលធ្វើឡើងស្របតាមស្តង់ដារអន្តរជាតិស្តីពីសវនកម្មនៃកម្ពុជានឹងរកឃើញកំហុសជាសារវន្ត នៅពេលកើតឡើងនោះទេ។ ការបំភាន់អាចកើតឡើងពីការក្លែងបន្លំឬកំហុសហើយ ត្រូវបានគេចាត់ ទុកថាជា សារវន្តប្រសិនបើជាលក្ខណៈបុគ្គលឬជាប្រក្រតី ពួកវាអាចជះឥទ្ធិពលដល់ការសម្រេចចិត្តខាងសេដ្ឋកិច្ចរបស់អ្នក ប្រើប្រាស់ដែលផ្អែកលើមូលដ្ឋាននៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ។

ជាផ្នែកមួយនៃសវនកម្មស្របតាមស្តង់ដារអន្តរជាតិស្តីពីសវនកម្មនៃកម្ពុជា យើងអនុវត្តការវិនិច្ឆ័យប្រកបដោយ វិជ្ជាជីវៈ និងរក្សាការសង្ស័យដែលមានជំនាញវិជ្ជាជីវៈក្នុងការធ្វើសវនកម្មទាំងមូល។ យើងក៏៖

- ក) កំណត់ និងវាយតម្លៃហានិភ័យនៃភាពមិនត្រឹមត្រូវជាសារវន្ត នៃរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារមិន ថាដោយសារការក្លែងបន្លំ ឬកំហុស រៀបចំនិងអនុវត្តនីតិវិធីសវនកម្មឆ្លើយតប ទៅនឹងហានិភ័យទាំងនោះ និងទទួលបានភស្តុតាងសវនកម្មដែលមានលក្ខណៈគ្រប់គ្រាន់នឹងសមស្របដើម្បីផ្តល់ជាមូលដ្ឋានសម្រាប់ ទស្សនៈរបស់យើង។ ហានិភ័យដែលមិនរកឃើញកំហុសជាសារវន្តដែលបណ្តាលមកពីការក្លែងបន្លំគឺខ្ពស់ ជាងកំហុសដែលបណ្តាលមកពីកំហុស ការក្លែងបន្លំអាចពាក់ព័ន្ធនឹងការយុបយិត ការភ្លេចភ្លាំង ការលុប ចោល ដោយចេតនាការនិយាយមិនពិតឬការត្រួតត្រាផ្ទៃក្នុង។
- ខ) ទទួលបានការយល់ដឹង អំពីការគ្រប់គ្រងផ្ទៃក្នុង ដែលពាក់ព័ន្ធ នឹងសវនកម្មដើម្បី រៀបចំនីតិវិធីសវនកម្ម ដែលសមស្របក្នុងកាលៈទេសៈ ប៉ុន្តែមិនមែនសម្រាប់គោលបំណងនៃការបញ្ចេញមតិលើប្រសិទ្ធភាពនៃ ការគ្រប់គ្រងផ្ទៃក្នុងរបស់ធនាគារឡើយ។

គ) វាយតម្លៃភាពសមស្របនៃគោលនយោបាយគណនេយ្យដែលបានប្រើ និងភាពសមហេតុផល នៃការប៉ាន់ស្មានគណនេយ្យ និងការបង្ហាញដែលពាក់ព័ន្ធដែលធ្វើឡើងដោយអ្នកគ្រប់គ្រង។

ឃ) សន្និដ្ឋានលើភាពសមស្របនៃការប្រើប្រាស់របស់អភិបាលមូលដ្ឋាននិរន្តរភាពនៃគណនេយ្យ និងផ្នែកលើភស្តុតាងសវនកម្ម ដែលទទួលបានថាភាពមិនច្បាស់លាស់ជាសារវន្ត មានទាក់ទងនឹងព្រឹត្តិការណ៍ ឬលក្ខខណ្ឌ ដែលអាចធ្វើឱ្យមានការសង្ស័យយ៉ាងខ្លាំងចំពោះសមត្ថភាពរបស់ធនាគារក្នុងការបន្តនិរន្តរភាពអាជីវកម្ម។ ប្រសិនបើយើងសន្និដ្ឋានថាមានភាពមិនច្បាស់លាស់ជាសារវន្ត យើងខ្ញុំចាំបាច់ត្រូវបញ្ចូលទៅក្នុងរបាយការណ៍ របស់សវនកររបស់យើង ដើម្បី ទាញចំណាប់អារម្មណ៍ លើការលាតត្រដាងព័ត៌មានហិរញ្ញវត្ថុប្រើការលាតត្រដាងព័ត៌មានមានលក្ខណៈមិនគ្រប់គ្រាន់យើងខ្ញុំចាំបាច់ត្រូវផ្តល់មតិសវនកម្មដែលមាន បញ្ហា។ ការសន្និដ្ឋានរបស់យើងផ្នែកលើភស្តុតាងសវនកម្ម ដែលទទួលបានរហូតដល់កាលបរិច្ឆេទនៃរបាយការណ៍ សវនកររបស់យើង។ ទោះយ៉ាងណាព្រឹត្តិការណ៍ ឬលក្ខខណ្ឌនា ពេលអនាគតអាចបណ្តាលឱ្យធនាគារបញ្ឈប់និរន្តរភាពអាជីវកម្ម។

ង) វាយតម្លៃការបង្ហាញនៃទម្រង់ និងខ្លឹមសារនៃរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគាររួមមានការលាតត្រដាងនិងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ដែលតំណាងឱ្យប្រតិបត្តិការនិងព្រឹត្តិការណ៍មូលដ្ឋានក្នុងលក្ខណៈដែលទទួលបានការបង្ហាញដោយត្រឹមត្រូវ។

យើងបានផ្តល់ព័ត៌មានជូនអ្នកទទួលខុសត្រូវលើអភិបាលកិច្ចស្តីពីបញ្ហាផ្សេងៗ វិសាលភាពនិងពេលវេលាដែលបានគ្រោងទុកសម្រាប់ធ្វើសវនកម្ម និងការរកឃើញបញ្ហាជាសារវន្តផ្សេងទៀត ដែលមានរួមបញ្ចូលទាំងចំណុចខ្វះខាតក្នុងការគ្រប់គ្រងផ្ទៃក្នុងដែលបានរកឃើញក្នុងអំឡុងពេលសវនកម្មរបស់យើង។

### បញ្ហាផ្សេងទៀត

ការធ្វើសវនកម្មរបស់យើងខ្ញុំក្នុងគោលបំណងបង្ហាញពីទស្សនៈ ទៅលើមូលដ្ឋានរបាយការណ៍ហិរញ្ញវត្ថុទាំងមូលជារូបិយប័ណ្ណ ដុល្លារអាមេរិក។ ការបំប្លែងរបាយការណ៍ហិរញ្ញវត្ថុពីដុល្លារអាមេរិកទៅជាខ្មែររៀលដោយប្រើអត្រាចុងគ្រា និងអត្រាមធ្យមនៅថ្ងៃទី៣១ ខែ ធ្នូ ឆ្នាំ ២០២៥ បានបង្ហាញឡើងក្នុងគោលបំណងវិភាគបន្ថែម ហើយមិនមែនជាផ្នែកសំខាន់នៃមូលដ្ឋានរបាយការណ៍ហិរញ្ញវត្ថុនោះទេ។ ការបំប្លែងនេះមិនត្រូវបានធ្វើសវនកម្មទៅតាមនីតិវិធីដែលបានអនុវត្តទៅលើរបាយការណ៍ហិរញ្ញវត្ថុនោះទេ ហេតុដូច្នេះយើងខ្ញុំមិនបានបញ្ចេញទស្សនៈណាមួយទៅលើការបំប្លែងនេះឡើយ។

Crowe (KH) Co., Ltd  
ក្រុមហ៊ុនស្នងការគណនេយ្យករជំនាញ



លោក Onn Kien Hoe  
អភិបាល  
ថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២៦

## ៩. របាយការណ៍ហិរញ្ញវត្ថុ

១. របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ គិតត្រឹមការិយបរិច្ឆេទបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៥

| ទ្រព្យសកម្ម                               | កំណត់សម្គាល់ | ដុល្លារអាមេរិក     |                    | ខ្មែររៀល             |                    |
|-------------------------------------------|--------------|--------------------|--------------------|----------------------|--------------------|
|                                           |              | ២០២៥               | ២០២៤               | ២០២៥                 | ២០២៤               |
| សាច់ប្រាក់ក្នុងដៃ                         | ៥            | ៤,១៩៣,៥៧២          | ១១,៧១៣,៧៨០         | ១៦,៨២៨,៨០៤           | ៤៧,១៤៧,៩៦៤         |
| សមតុល្យនៅធនាគារជាតិនៃកម្ពុជា              | ៦            | ២៤,៦៥០,៦៤៨         | ៣០,៦៣០,៣៤៨         | ៩៨,៩២៣,០៥០           | ១២៣,២៨៧,១៥០        |
| ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារផ្សេងៗ | ៧            | ១៤,៧៨៧,០២០         | ៧២,៥៥៥,៥៤០         | ៥៩,៣៤០,៣១១           | ២៩២,០៣៦,០៤៧        |
| ឥណទានសុទ្ធទៅអតិថិជន                       | ៨            | ២០៥,១៤៥,៨៩៧        | ៨៩,៩៣១,៩៨៧         | ៨២៣,២៥០,៤៨៥          | ៣៦១,៩៧៦,២៤៩        |
| ទ្រព្យសកម្មផ្សេងៗ                         | ៩            | ១,៧៦០,២៦៣          | ១,២៥១,០៤៧          | ៧,០៦៣,៩៣៥            | ៥,០៣៥,៤៦៤          |
| ការវិនិយោគផ្សេងៗ                          | ១០           | ១០,០០០,០០០         | -                  | ៤០,១៣០,០០០           | -                  |
| សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម               | ១១           | ៤២៤,៤៦០            | ៦៥២,៧៨១            | ១,៧០៣,៣៥៨            | ២,៦២៧,៤៤៤          |
| ទ្រព្យសម្បត្តិ រោងចក្រ និង បរិក្ខារ       | ១២           | ៣,៥៣៩,៨៤៩          | ៤,៨៧៧,៥៦៥          | ១៤,២០៥,៤១៤           | ១៩,៦៣២,២០០         |
| ទ្រព្យសកម្មអរូបី                          | ១៣           | ១,៩៩១,៩៣១          | ១,៦៦០,០៥៦          | ៧,៩៩៣,៦១៩            | ៦,៦៨១,៧២៥          |
| ពន្ធពន្យារជាទ្រព្យសកម្ម                   | ២៥(ក)        | -                  | -                  | -                    | -                  |
| <b>ទ្រព្យសកម្មសរុប</b>                    |              | <b>២៦៦,៤៩៣,៦៤០</b> | <b>២១៣,២៧៣,១០៤</b> | <b>១,០៦៩,៤៣៨,៩៧៦</b> | <b>៨៥៨,៤២៤,២៤៣</b> |

### ទ្រព្យសកម្មសរុប និងមូលធន

| ទ្រព្យសកម្មសរុប        |    |                    |                    |                    |                    |
|------------------------|----|--------------------|--------------------|--------------------|--------------------|
| បំណុលផ្សេងៗ            | ១៤ | ២,៣១៨,៤៥៧          | ២,០៤៧,២៨០          | ៩,៣០៣,៩៦៧          | ៨,២៤០,៣០៣          |
| ប្រាក់បញ្ញើរបស់អតិថិជន | ១៥ | ១៨៩,៤៧១,៦៤៣        | ១៣៣,២៣១,៣៤០        | ៧៦០,៣៤៩,៧០៣        | ៥៣៦,២៥៦,១៤៤        |
| អនុបំណុល               | ១៦ | ៥,០០០,០០០          | ៥,០០០,០០០          | ២០,០៦៥,០០០         | ២០,១២៥,០០០         |
| បំណុលភតិសន្យា          | ១១ | ៥៤១,៦៥៧            | ៧៧៧,៥៩៤            | ២,១៧៣,៦៧០          | ៣,១២៩,៨១៦          |
| <b>បំណុលសរុប</b>       |    | <b>១៩៧,៣៣១,៧៥៧</b> | <b>១៤១,០៥៦,២១៤</b> | <b>៧៩១,៨៩២,៣៤០</b> | <b>៥៦៧,៧៥១,២៦៣</b> |

| មូលធន                      |    |                    |                    |                      |                    |
|----------------------------|----|--------------------|--------------------|----------------------|--------------------|
| ដើមទុន                     | ១៧ | ៧៥,០០០,០០០         | ៧៥,០០០,០០០         | ៣០៤,៧១០,០០០          | ៣០៤,៧១០,០០០        |
| ទុនបម្រុងបទបញ្ញត្តិ        | ១៨ | ៦,២៧៩,៩៣២          | ៥,៦៤៤,៤៥៥          | ២៥,៥២៨,៩០០           | ២២,៩៨០,០០២         |
| ប្រាក់ខាតបង្គរ             |    | (១២,១១៨,០៤៩)       | (៨,៤២៧,៥៦៥)        | (៤៩,១៤៨,៨៩៨)         | (៣៤,៣៤៦,៣៦៨)       |
| លម្អៀងពីការប្តូររូបិយប័ណ្ណ |    | -                  | -                  | (៣,៥៤៣,៣៦៦)          | (២,៦៧០,៦៥៤)        |
| <b>មូលធនសរុប</b>           |    | <b>៦៩,១៦១,៨៨៣</b>  | <b>៧២,២១៦,៨៩០</b>  | <b>២៧៧,៥៤៦,៦៣៦</b>   | <b>២៩០,៦៧២,៩៨០</b> |
| <b>បំណុល និង មូលធនសរុប</b> |    | <b>២៦៦,៤៩៣,៦៤០</b> | <b>២១៣,២៧៣,១០៤</b> | <b>១,០៦៩,៤៣៨,៩៧៦</b> | <b>៨៥៨,៤២៤,២៤៣</b> |

២. របាយការណ៍ចំណេញ ឬខាត និង ចំណូលលម្អិតផ្សេងៗ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៥

|                                        |       | ដុល្លារអាមេរិក |             | ខ្មែរពាន់រៀល |              |
|----------------------------------------|-------|----------------|-------------|--------------|--------------|
| កំណត់សម្គាល់                           |       | ២០២៥           | ២០២៤        | ២០២៥         | ២០២៤         |
| ចំណូលពីការប្រាក់                       | ១៩    | ១៣,៨០៩,៦១៧     | ៨,៧១៥,៣៥៣   | ៥៥,៣៩០,៣៧៤   | ៣៥,៤៨០,២០៣   |
| ចំណាយលើការប្រាក់                       | ២០    | (៨,៩៦២,៧៦៩)    | (៤,៥៨៧,៥២៣) | (៣៥,៩៤៩,៦៦៦) | (១៨,៦៧៥,៨០៥) |
| ចំណូលលើការប្រាក់សុទ្ធ                  |       | (៤,៨៤៦,៨៤៨)    | ៤,១២៧,៨៣០   | ១៩,៤៤០,៧០៨   | ១៦,៨០៤,៣៩៨   |
| ចំណូលប្រតិបត្តិការផ្សេងៗ               | ២១    | ២២៩,៨៤៥        | ១៤៧,០៦៦     | ៩២១,៩០៨      | ៥៩៨,៧០៦      |
| ចំណូលសុទ្ធ                             |       | ៥,០៧៦,៦៩៣      | ៤,២៧៤,៨៩៦   | ២០,៣៦២,៦១៦   | ១៧,៤០៣,១០៤   |
| ចំណាយបុគ្គលិក                          | ២២    | (៣,៤៤៧,៨៤៦)    | (៣,២៤៣,៦៩៦) | (១៣,៨២៩,៣១០) | (១៣,២០៥,០៨៥) |
| រំលស់                                  | ២៣    | (១,៣៨៥,៧១៩)    | (១,១២១,៣៦៨) | (៥,៥៥៨,១១៩)  | (៤,៥៦៥,០៩១)  |
| ចំណាយរដ្ឋបាល និងចំណាយផ្សេងៗ            | ២៤    | (២,៥៩៧,៥៤២)    | (២,០៩៤,២៤៨) | (១០,៤១៨,៧៤១) | (៨,៥២៥,៦៨៣)  |
| ខាតពីប្រតិបត្តិការណ៍ មុនការខាតបង់ឱនភាព |       | (២,៣៥៤,៤១៤)    | (២,១៨៤,៤១៦) | (៩,៤៤៣,៥៥៤)  | (៨,៨៩២,៧៥៥)  |
| ការខាតបង់ឥណទាន រំពឹងទុក (“Ecl”)        | ៩     | (៥៤០,៦៥៦)      | (៦២៧,៤៧១)   | (២,១៦៨,៥៧១)  | (២,៥៥៤,៤៣៤)  |
| ខាតមុនបង់ពន្ធ                          |       | (២,៨៩៥,០៧០)    | (២,៨១១,៨៨៧) | (១១,៦១២,១២៥) | (១១,៤៨៧,១៨៩) |
| ពន្ធលើប្រាក់ចំណេញ                      | ២៥(ខ) | (១៥៩,៩៣៧)      | (១១៥,០២៨)   | (៦៤១,៥០៧)    | (៤៦៨,២៧៩)    |
| ខាតបន្ទាប់ពីបង់ពន្ធ                    |       | (៣,០៥៥,០០៧)    | (២,៩២៦,៩១៥) | (១២,២៥៣,៦៣២) | (១១,៩៥៥,៤៦៨) |
| ចំណាយផ្សេងៗទៀត                         |       | -              | -           | (៨៧២,៧១២)    | (៤,៣៧៣,៩៩៩)  |
| ចំណាយលម្អិតសរុប ក្នុងឆ្នាំ ហិរញ្ញវត្ថុ |       | (៣,០៥៥,០០៧)    | (២,៩២៦,៩១៥) | (១៣,១២៦,៣៤៤) | (១៦,២៨៩,៤៦៧) |

៣. របាយការណ៍បម្រែបម្រួលមូលធន

សម្រាប់ការិយបរិច្ឆេទបញ្ចប់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៥

|                                                                               | ដើមទុន         |              | ទុនបម្រុងបទបញ្ញត្តិ |              | ខាតបង្គរ       |              | លម្អៀងពីការ ប្តូររូបិយប័ណ្ណ |              | សរុប           |              |
|-------------------------------------------------------------------------------|----------------|--------------|---------------------|--------------|----------------|--------------|-----------------------------|--------------|----------------|--------------|
|                                                                               | ដុល្លារអាមេរិក | ខ្មែរពាន់រៀល | ដុល្លារអាមេរិក      | ខ្មែរពាន់រៀល | ដុល្លារអាមេរិក | ខ្មែរពាន់រៀល | ដុល្លារអាមេរិក              | ខ្មែរពាន់រៀល | ដុល្លារអាមេរិក | ខ្មែរពាន់រៀល |
| សមតុល្យនៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៥                                           | ៧៥,០០០,០០០     | ៣០៤,៧១០,០០០  | ៨០៥,១២១             | ៣,២៧៩,០៧៣    | (៦៦១,៣១៦)      | (២,៧២៩,៩៧១)  | ១,៧០៣,៣៤៥                   | ៧៥,១៤៣,៨០៥   | ៣០៦,៩៦២,៤៧៧    | (១១,៩១៥,៤៦៨) |
| ខាតក្នុងឆ្នាំ                                                                 | -              | -            | -                   | -            | (២,៩២៦,៩១៥)    | (១១,៩១៥,៤៦៨) | -                           | (២,៩២៦,៩១៥)  | -              | (៤,៣៧៣,៩៩៩)  |
| ចំណាយផ្សេងៗទៀត                                                                | -              | -            | -                   | -            | -              | -            | (៤,៣៧៣,៩៩៩)                 | -            | (៤,៣៧៣,៩៩៩)    | (១៦,២៨៩,៤៦៧) |
| ចំណាយសរុបផ្សេងៗ                                                               | -              | -            | -                   | -            | -              | -            | (៤,៣៧៣,៩៩៩)                 | -            | (៤,៣៧៣,៩៩៩)    | -            |
| ប្រតិបត្តិការជាមួយនឹងម្ចាស់ភាគហ៊ុន                                            |                |              |                     |              | (២,៩២៦,៩១៥)    | (១១,៩១៥,៤៦៨) | (៤,៣៧៣,៩៩៩)                 | (២,៩២៦,៩១៥)  | (១៦,២៨៩,៤៦៧)   |              |
| ផ្ទេរទៅទុនបម្រែបម្រួលបទបញ្ញត្តិ តំណាងឱ្យ ប្រតិបត្តិការសរុប ជាមួយម្ចាស់ភាគហ៊ុន | -              | -            | ៤,៨៣៩,៣៣៤           | ១៩,៧០០,៩២៩   | (៤,៨៣៩,៣៣៤)    | (១៩,៧០០,៩២៩) | -                           | -            | -              | -            |
| ថ្ងៃទី ៣១.១២.២០២៤/១.២០២៥                                                      | ៧៥,០០០,០០០     | ៣០៤,៧១០,០០០  | ៨១០,០០០             | ២២,៩៨០,០០២   | (៨,៤២៧,៩៦៥)    | (៣៤,៦២៥,៣៦៨) | (២,៦៧០,៦៥៤)                 | ៧២,២១៦,៨៩០   | ២៩០,៦៧២,៩៨០    | (១២,២៥៣,៦៣២) |
| ខាតក្នុងឆ្នាំ                                                                 | -              | -            | -                   | -            | (៣,០៥៥,០០៧)    | (១២,២៥៣,៦៣២) | -                           | (៣,០៥៥,០០៧)  | (១២,២៥៣,៦៣២)   | (៨,៧២,៧១២)   |
| ចំណាយផ្សេងៗទៀត                                                                | -              | -            | -                   | -            | -              | -            | (៨,៧២,៧១២)                  | -            | -              | (៨,៧២,៧១២)   |
| ចំណាយសរុបផ្សេងៗ                                                               | -              | -            | -                   | -            | -              | -            | (៨,៧២,៧១២)                  | -            | -              | (៨,៧២,៧១២)   |
| ប្រតិបត្តិការជាមួយនឹងម្ចាស់ភាគហ៊ុន                                            |                |              |                     |              | (៣,០៥៥,០០៧)    | (១២,២៥៣,៦៣២) | (៨,៧២,៧១២)                  | (៣,០៥៥,០០៧)  | (១៣,១២៦,៣៤៤)   |              |
| ផ្ទេរទៅទុនបម្រែបម្រួលបទបញ្ញត្តិតំណាងឱ្យ ប្រតិបត្តិការសរុបជាមួយម្ចាស់ភាគហ៊ុន   | -              | -            | ៦៣៥,៤៧៧             | ២,៥៤៨,៨៩៨    | (៦៣៥,៤៧៧)      | (២,៥៤៨,៨៩៨)  | -                           | -            | -              | -            |
| ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៥                                                   | ៧៥,០០០,០០០     | ៣០៤,៧១០,០០០  | ៦,២៧៩,៩៣២           | ២៥,៥២៨,៩០០   | (១២,២៥៣,៦៣២)   | (៤៨,១៤៨,៨៩៨) | ៣,៥៤៣,៣៦៦                   | ៦៩,១៦១,៨៨៣   | ២៩៧,៥៤៦,៣៦៦    |              |

៤. របាយការណ៍លំហូរសាច់ប្រាក់

សម្រាប់ការិយបរិច្ឆេទបញ្ចប់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៥

|                                                      |    | ដុល្លារអាមេរិក |              | ខ្មែរពាន់រៀល  |               |
|------------------------------------------------------|----|----------------|--------------|---------------|---------------|
| កំណត់សម្គាល់                                         |    | ២០២៥           | ២០២៤         | ២០២៥          | ២០២៤          |
| លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ               |    |                |              |               |               |
| ខាតមុនបង់ពន្ធ                                        |    | (២,៨៩៥,០៧០)    | (២,៨១១,៨៨៧)  | (១១,៦១២,១២៥)  | (១១,៤៤៧,១៨៩)  |
| និយ័តភាព៖ ការខាតបង់ឥណទានរំពឹងទុកលើឥណទាននិងបុរេប្រទាន | ០៩ | ៥៤០,៦៥៦        | ៦២៧,៤៧១      | ២,១៦៨,៥៧១     | ២,៥៥៤,៤៣៤     |
| រំលស់លើសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម                   | ១១ | ២៤៤,១៦៧        | ២២០,៤៧២      | ៩៧៩,៣៥៤       | ៨៩៧,៥៤៣       |
| រំលស់លើទ្រព្យសម្បត្តិរោងចក្រ និង បរិក្ខារ            | ១២ | ៧២៣,៣៩៥        | ៦២១,១១៣      | ២,៩០១,៥៣៧     | ២,៥២៨,៥៥១     |
| រំលស់លើទ្រព្យសកម្មអរូបី                              | ១៣ | ៤១៨,១៥៧        | ២៧៩,៧៨៣      | ១,៦៧៧,២២៨     | ១,១៣៨,៩៩៧     |
| ចំណាយការប្រាក់                                       | ២០ | ៨,៩៦២,៧៦៩      | ៤,៥៨៧,៥២៣    | 35,949,666    | ១៨,៦៧៥,៨០៥    |
| ការលុបចោលលើទ្រព្យសម្បត្តិរោងចក្រ និងបរិក្ខារ         | ១២ | ៣,៧៣៤          | ២៩,៥៨៤       | ០១៤,៩៧៧       | ១២០,៤៣៦       |
| ការលុបចោលប្រាក់កម្ចី                                 |    | ៥០០,០០០        | -            | ២,០០៥,៥០០     | -             |
| ចំណេញមុនបម្រែបម្រួលទុនបង្វិល                         |    | ៨,៤៩៧,៨០៨      | ៣,៥៥៤,០៥៩    | ៣៤,០៨៤,៧០៨    | ១៤,៤៦៨,៥៧៧    |
| បម្រែបម្រួលដើមទុនបង្វិល៖                             |    |                |              |               |               |
| - សមតុល្យជាមួយធនាគារជាតិនៃកម្ពុជា                    |    | (៤,៣៨៨,៤៧៣)    | (៧,៥៧១,២៦១)  | (១៧,៦១០,៩៤២)  | (៣០,៤៧៤,៣២៦)  |
| - ឥណទាន និងបុរេប្រទាន                                |    | (១១៦,២៥៤,៥៦៦)  | (៤០,៧៣០,១១២) | (៤៦៦,៥២៩,៥៧៣) | (១៦៣,៩៣៨,៧០១) |
| - ទ្រព្យសកម្មផ្សេងៗ                                  |    | (១៩០,៦៣០)      | (៧៦៩,៣៣០)    | (៧៦៤,៩៩៨)     | (៣,០៩៦,៥៥៣)   |
| - ប្រាក់បញ្ញើរបស់អតិថិជន                             |    | ៥៦,២៤០,៣០៣     | ១០៦,០៤១,៦៧០  | ២២៥,៦៩២,៣៣៦   | ៤២៦,៨១៧,៧២១   |
| - បំណុលផ្សេងៗ                                        |    | ២៧១,១៧៧        | ៦៩០,៦២៤      | ១,០៨៨,២៣៣     | ២,៧៧៩,៧៦២     |
| សាច់ប្រាក់(សម្រាប់)/បានពីសកម្មភាព ប្រតិបត្តិការ      |    | (៥៥,៨២៤,៣៨១)   | ៦១,២១៥,៦៥០   | (២២៤,០៤០,២៣៦) | ២៤៦,៥៥៦,៤៨០   |
| ការប្រាក់បានបង់                                      |    | (៨,៨៣៥,១៧៧)    | (៤,៤៤៤,៥៩២)  | (៣៥,៤៣៧,៨៩៥)  | (១៨,០៩៣,៩៣៤)  |
| ពន្ធលើប្រាក់ចំណេញដែលបានបង់                           |    | (១៥៩,៩៣៧)      | (១០០,៦៣០)    | (៦៤១,៥០៧)     | (៤០៩,៦៦៥)     |
| សាច់ប្រាក់សុទ្ធ(សម្រាប់)/បានពីសកម្ម ភាពប្រតិបត្តិការ |    | (៦៤,៨១៩,៤៩៥)   | ៥៦,៦៧០,៤២៨   | (២៦០,១១៩,៦៣៨) | ២២៨,០៥២,៨៨១   |

៤. របាយការណ៍លំហូរសាច់ប្រាក់

សម្រាប់ការិយបរិច្ឆេទបញ្ចប់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៥ (តពីទំព័រមុន)

|                                                                       |    | ដុល្លារអាមេរិក |             | ខ្មែរពាន់រៀល  |             |
|-----------------------------------------------------------------------|----|----------------|-------------|---------------|-------------|
| កំណត់សម្គាល់                                                          |    | ២០២៥           | ២០២៤        | ២០២៥          | ២០២៤        |
| លំហូរសាច់ប្រាក់សម្រាប់សកម្មភាពវិនិយោគ                                 |    |                |             |               |             |
| ការទិពាទ្រព្យសម្បត្តិរោងចក្រ និងបរិក្ខារ                              | ១២ | (១៣,៣៦៧)       | (១,៦៩៧,៤៨៣) | (៥៣,៦៤២)      | (៦,៨៣២,៣៦៩) |
| ការទិពាទ្រព្យសកម្មអរូបី                                               | ១៣ | (១២៦,០៧៨)      | (១៣៤,៩១៤)   | (៥០៥,៩៥១)     | (៥៤៣,០២៩)   |
| ការទិញសញ្ញាបណ្ណសាធារណៈ                                                |    | (១០,០០០,០០០)   | -           | (៤០,១៣០,០០០)  | -           |
| ការដកប្រាក់/(ការទូទាត់) នៃប្រាក់បញ្ញើមានកាលកំណត់ដែលមានរយៈពេលលើសពីបីខែ |    | ១៥,៤៨១,៣៦៦     | ៦៦,៦១៤      | ៦២,១២៦,៧២២    | ២៦៨,១២១     |
| សាច់ប្រាក់សុទ្ធដែលបានពី/(សម្រាប់)សកម្មភាពវិនិយោគ                      |    | ៥,៣៤១,៩២១      | (១,៧៦៥,៧៨៣) | ២១,៤៣៧,១២៩    | (៧,១០៧,២៧៧) |
| លំហូរសាច់ប្រាក់បានពី/(សម្រាប់)សកម្មភាពហិរញ្ញប្បទាន                    |    | -              | -           | -             | -           |
| អនុបំណុល                                                              |    | -              | ៥,០០០,០០០   | -             | ២០,១២៥,០០០  |
| ការសងបំណុលភតិសន្យា                                                    | ១១ | (៣៧៩,៣៧៥)      | (៣២៩,៩៧២)   | (១,៥២១,៦៧៣)   | (១,៣៤៣,៣១៦) |
| លំហូរសាច់ប្រាក់សុទ្ធ(សម្រាប់)/បានពី សកម្មភាពហិរញ្ញប្បទាន              |    | (៣៧៩,៣៧៥)      | ៤,៦៧០,០២៨   | (១,៥២១,៦៧៣)   | ១៨,៧៨១,៦៨៤  |
| ការ(ចិយចុះ)/កើនឡើងនៃសាច់ប្រាក់ និងសាច់ប្រាក់សមមូល                     |    | (៥៩,៨៥៦,៩៤៩)   | ៥៩,៥៧៤,៦៧៣  | (២៤០,២០៤,១៨២) | ២៣៩,៧២៧,២៨៨ |
| សាច់ប្រាក់នៅដើមការិយបរិច្ឆេទក្នុងឆ្នាំ                                |    | ៨១,៧៥២,៥៨០     | ២២,១៧៧,៩០៧  | ៣២៩,០៥៤,១៣៣   | ៩០,៥៩៦,៧៥១  |
| ផលប៉ះពាល់នៃការប្តូររូបិយប័ណ្ណ                                         |    | -              | -           | (៩៨២,៧៨៤)     | (១,២៦៩,៩០៦) |
| សាច់ប្រាក់ចុងគ្រា                                                     | ២៦ | ២១,៨៩៥,៦៣១     | ៨១,៧៥២,៥៨០  | ៨៧,៨៦៧,១៦៧    | ៣២៩,០៥៤,១៣៣ |

**២៩.១ គោលនយោបាយគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ**

គោលនយោបាយរបស់ធនាគារទាក់ទងនឹងសកម្មភាពសំខាន់ៗនៃធនាគារមានដូចខាងក្រោម៖

**(ក) ហានិភ័យប្រតិបត្តិការ**

ហានិភ័យប្រតិបត្តិការគឺជាហានិភ័យនៃការបាត់បង់ដោយផ្ទាល់ ឬដោយប្រយោលដែលកើតឡើងពីដំណើរការផ្ទៃក្នុងមិនគ្រប់គ្រាន់ ឬ ធ្វេសប្រហែសរបស់បុគ្គលិកបច្ចេកវិទ្យាហេដ្ឋារចនាសម្ព័ន្ធ និងពីកត្តាខាងក្រៅផងដែរក្រៅពីហានិភ័យទាំងនេះហានិភ័យឥណទានទីផ្សារ និងសាច់ប្រាក់ងាយស្រួលក៏ជាកត្តាដែលកើតឡើងពី តម្រូវការច្បាប់ និងបទប្បញ្ញត្តិ និង ស្តង់ដារដែលទទួលយកជាទូទៅនៃការអនុវត្តរបស់ធនាគារ ។

ការខាតបង់លើហានិភ័យប្រតិបត្តិការ ត្រូវបានគ្រប់គ្រងតាមរយៈ ដំណើរការគ្រប់គ្រង ហានិភ័យប្រតិបត្តិការដែលបានបង្កើតឡើង ដើម្បីត្រួតពិនិត្យ និងការធ្វើរបាយការណ៍ អាជីវកម្មឱ្យបានត្រឹមត្រូវដោយអង្គភាពគ្រប់គ្រង និងជំនួយការដែលឯករាជ្យពីអង្គភាពអាជីវកម្ម និងការត្រួតពិនិត្យដែលផ្តល់ដោយថ្នាក់ដឹកនាំជាន់ខ្ពស់របស់ធនាគារ។

ការគ្រប់គ្រងហានិភ័យប្រតិបត្តិការរបស់ធនាគារតម្រូវឱ្យមានការបង្កើតរចនាសម្ព័ន្ធគ្នាទី និងគោលនយោបាយរបស់ធនាគារ។ គោលនយោបាយនិងវិធានការណ៍ត្រួតពិនិត្យ ផ្ទៃក្នុងជាច្រើន ត្រូវបានអនុវត្តរួមមានការបង្កើត អាជ្ញាធរចុះហត្ថលេខា កំណត់និយមន័យ នៃប្រព័ន្ធត្រួតពិនិត្យនីតិវិធីត្រួតពិនិត្យនិងរៀបចំកសាវ និងអនុលោមតាមបទប្បញ្ញត្តិនិងតម្រូវការផ្នែកច្បាប់ផ្សេងទៀត។

**(ខ) ហានិភ័យឥណទាន**

ហានិភ័យឥណទានគឺជាការបាត់បង់សក្តានុពលនៃប្រាក់ចំណូល និងការខាតបង់ប្រាក់ដើមក្នុងទម្រង់នៃសំវិធានធនជាក់លាក់ ដែលជាលទ្ធផល នៃការមិនសងរបស់អ្នកខ្ចី ឬ ដៃគូតាមរយៈសកម្មភាពផ្តល់ប្រាក់កម្ចីនិងវិនិយោគ។

កត្តាចម្បងចំពោះហានិភ័យឥណទានកើតឡើងតាមរយៈប្រាក់កម្ចីរបស់ខ្លួនដែលផ្តល់អោយអតិថិជន។ ចំនួនហានិភ័យឥណទាននៅក្នុងបញ្ហានេះត្រូវបានបង្ហាញ ដោយតម្លៃយោង នៃទ្រព្យសកម្មនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។ សកម្មភាពផ្តល់ប្រាក់កម្ចីត្រូវបានដឹកនាំដោយគោលការណ៍ឥណទានរបស់ធនាគារដើម្បីធានាថាគោលបំណងរួមនៅក្នុងការផ្តល់ប្រាក់កម្ចីត្រូវបានសម្រេច។ ឧទាហរណ៍អតិថិជនមានលទ្ធភាព និងទ្រព្យសង ដូច្នេះហានិភ័យឥណទានត្រូវបានថយចុះ។ គោលការណ៍ឥណទានកត់ត្រាគោលការណ៍ប្រាក់កម្ចីរត់បញ្ជា និងដំណើរការអនុម័តឥណទាន និងនីតិវិធីដែលត្រូវបានអនុវត្តដើម្បីធានាបាននូវការអនុលោមតាមគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ។

ធនាគាររក្សាទ្រព្យបញ្ចាំ សម្រាប់ប្រាក់កម្ចីដែលផ្តល់អោយអតិថិជន ក្នុង ទម្រង់ជាផលប្រយោជន៍បញ្ចាំលើទ្រព្យសម្បត្តិ និងការធានា។ ការប៉ាន់ប្រមាណតម្លៃសមស្របគឺផ្អែកលើការវាយតម្លៃនៃទ្រព្យបញ្ចាំ ដែលត្រូវបានវាយតម្លៃនៅពេលខ្ចីហើយជាទូទៅមិនត្រូវបានធ្វើបច្ចុប្បន្នភាពឡើយលើកលែងតែពេលដែលប្រាក់កម្ចីត្រូវបានវាយតម្លៃថាជាកម្ចីជាប់សង្ស័យ។

**(១) ការវាស់វែងហានិភ័យឥណទាន**

ការព្យាករណ៍នៃការខកខានសង រឺ គ្មានលទ្ធភាពសងបំណុលរបស់អ្នក ខ្ចីក្រោមវិធីសាស្ត្រ បីដំណាក់កាលរបស់ CIFRS 9 គឺត្រូវកត់សម្គាល់លើ រយៈពេលសងជាមួយនឹង កាលវិភាគសងសម្រាប់ឧបករណ៍ហិរញ្ញវត្ថុ ដែលមានការកើនឡើងគួរឱ្យកត់សម្គាល់ នៃហានិភ័យឥណទានចាប់តាំងពីដើមដំបូង ឬអន់ថយឥណទានដូចកាលបរិច្ឆេទចុះបញ្ជី។ ឧបករណ៍ហិរញ្ញវត្ថុដែលគួរឱ្យកត់សម្គាល់ នៅក្នុងហានិភ័យ ឥណទានត្រូវបានទទួលស្គាល់ជាមួយនឹងការបាត់បង់លទ្ធភាពសងក្នុងរយៈពេល ១២ខែ។

នៅក្រោមវិធីសាស្ត្របីដំណាក់កាលឧបករណ៍ហិរញ្ញវត្ថុ ត្រូវបានបម្រុង ទុកជាបីដំណាក់កាលដោយផ្អែកលើចលនាទាក់ទងនៅក្នុងហានិភ័យឥណទាន។

- **ដំណាក់កាលទី ១** រាប់បញ្ចូលទាំងឧបករណ៍ហិរញ្ញវត្ថុដែល មិនមានការកើនឡើងគួរឱ្យកត់សម្គាល់លើហានិភ័យឥណទានចាប់តាំងពីការទទួលស្គាល់ដំបូងការកើនឡើង ឬការថយចុះឥណទាននៅកាលបរិច្ឆេទរបាយការណ៍។ ចំពោះទ្រព្យទាំងនេះនឹងត្រូវបានទទួលស្គាល់ជាហានិភ័យឥណទានក្នុងករណីមានការ ខកខានសង រឺគ្មានលទ្ធភាពសងឥណទានក្នុង រយៈពេល ១២ខែ ។
- **ដំណាក់កាលទី ២** ការទទួលស្គាល់ចាប់តាំងពីមានការសញ្ញាណកើនឡើងគួរឱ្យកត់សម្គាល់លើហានិភ័យឥណទានរួមបញ្ចូលទាំងភស្តុតាង ដែលបញ្ជាក់ពីការ ចុះខ្សោយនៃលទ្ធភាពសង។ ចំពោះទ្រព្យទាំងនេះ រយៈពេលនៃការបាត់បង់រំពឹងទុកត្រូវបានទទួលស្គាល់។
- **ដំណាក់កាលទី ៣** រាប់បញ្ចូលទាំងឧបករណ៍ហិរញ្ញវត្ថុ ដែលមានភស្តុតាង បញ្ជាក់ពីការចុះខ្សោយនៅកាលបរិច្ឆេទនៃការរាយការណ៍។ ចំពោះទ្រព្យទាំងនេះឥណទាន រយៈពេល នៃការបាត់បង់រំពឹងទុក ត្រូវបានទទួលស្គាល់។
- ទ្រព្យដែលមាន ការថយចុះឥណទាន ត្រូវបានទទួលស្គាល់ ក្នុងរបាយការណ៍ហិរញ្ញវត្ថុ។ ចំណាយឥណទាន រំពឹងទុកតែងតែ ត្រូវបានវាស់វែងតាម មូលដ្ឋានអាយុកាលពេញមួយជីវិតរបស់វា (ដំណាក់កាលទី ៣)។

ការវិនិច្ឆ័យនិងការសន្មតសំខាន់ៗ ដែលធនាគារបានអនុម័តក្នុង ការដោះស្រាយតម្រូវការស្តង់ដារលើការវាស់វែងប្រាក់ឧបត្ថម្ភគឺ៖

**(១) ការកើនឡើងនូវហានិភ័យឥណទាន (“SICR”)**

ការវាយតម្លៃលើ SICR គឺជាការវិភាគពហុមុខងារ និងរួមផ្តុំកើនឡើងពីតម្លៃលាយបញ្ចូលគ្នារវាងបរិមាណនិងឫគុណភាព។ ដើម្បីកំណត់ថា តើហានិភ័យនៃប្រាក់កម្ចីដែលខូចមានការកើនឡើងគួរឱ្យកត់សម្គាល់ដោយគិតចាប់តាំងពីការទទួលស្គាល់ដំបូងដែររឺទេគេត្រូវប្រៀបធៀបរវាង ហានិភ័យបច្ចុប្បន្ននៃប្រាក់កម្ចីដែលខូចនៅកាលបរិច្ឆេទនៃរបាយការណ៍ជាមួយនឹងហានិភ័យនៃការកម្ចីដែលខូចនៅពេលដែលទទួលស្គាល់ដំបូង។

**(២) និយមន័យនៃការថយចុះឥណទាន**

**ប្រាក់កម្ចី និងបុរេប្រទាន**

ធនាគារចាត់ថ្នាក់ឥណទាន និងបុរេប្រទានដែលអន់ថយនៅពេល ដែលត្រូវតាមលក្ខណៈ វិនិច្ឆ័យមួយឬច្រើនដូចតទៅនេះ៖

- ប្រាក់ដើមឬការប្រាក់ឬក៏ទាំងប្រាក់ដើមនិងការប្រាក់ បានផុតកំណត់ក្នុងរយៈពេលច្រើន ជាង៣ខែសម្រាប់ប្រាក់កម្ចីរយៈពេលខ្លីនិងរយៈពេល១ឆ្នាំសម្រាប់ប្រាក់កម្ចីរយៈពេលវែង។
- ប្រាក់កម្ចីត្រូវបានបង្ខំឱ្យថយចុះ ដោយសារហេតុផលផ្សេងៗដូចជាការ ក្ស័យធន ។
- ប្រាក់កម្ចីត្រូវបានចាត់ថ្នាក់ជាការខាតបង់តាមតម្រូវការរបស់ធនាគារជាតិនៃកម្ពុជា។

**(៣) និយមន័យនៃការខកខានទូទាត់សង**

**ប្រាក់កម្ចី និងបុរេប្រទាន**

ធនាគារកំណត់ថាឧបករណ៍ហិរញ្ញវត្ថុថាខកខានទូទាត់សងនៅពេលដែលវាមានលក្ខណៈ វិនិច្ឆ័យមួយឬច្រើនដូចខាងក្រោម៖

- ឥណទានអន់ថយ
- លុបចោល

**(៤) ការវាស់ស្ទង់ ECL - ធាតុចូលការសន្មត និងបច្ចេកទេសប៉ាន់ស្មាន**

ECL ត្រូវបានវាស់វែងដោយផ្អែកលើមូលដ្ឋានរយៈពេល ១២ ខែឬ ក៏អាយុកាលពេញមួយ ជីវិត អាស្រ័យលើថាតើការកើនឡើងនូវហានិភ័យឥណទានបានកើតឡើងតាំងពីការទទួល ស្គាល់ដំបូង ឬថាតើទ្រព្យនោះត្រូវបាន ចាត់ទុកថាជា ឥណទាន ចុះខ្សោយ ។ អាយុកាល ១២ ខែឬអាយុកាលពេញមួយជីវិត ឆ្លុះបញ្ចាំងពីសេណារីយ៉ូឆ្ពោះទៅមុខជាច្រើន និងត្រូវ បានថ្លឹងថ្លែងដោយផ្អែកលើប្រូបាប៊ីលីតេដែលអាចកើតឡើងសម្រាប់សេណារីយ៉ូនីមួយៗ។ ECL អាចត្រូវបានវាយតម្លៃ និងវាស់វែងដោយផ្អែកលើមូលដ្ឋាន សមូហភាព ឬបុគ្គល ។

ចំពោះការវាយតម្លៃសមូហភាព ECL ត្រូវបានកំណត់ដោយការប៉ាន់ប្រមាណលទ្ធភាព នៃ ប្រូបាប៊ីលីតេ នៃការខកខានទូទាត់សង (Probabilities Default (“PD”)) ការខាតបង់ពីការ ខកខានទូទាត់សង(Loss Given Default (“LGD”)) និងផលប៉ះពាល់ពីការខកខានទូទាត់សង (Exposure At Default (“EAD”)) សម្រាប់ខែអនាគតនីមួយៗនិងសម្រាប់បុគ្គលម្នាក់ៗ ឬ ជារួម។ សមាសធាតុទាំងបីត្រូវបានគុណបញ្ចូលគ្នាដើម្បីគណនា ECL សម្រាប់ខែអនាគតនីមួយៗ ហើយបន្ទាប់មក discounted ទៅកាលបរិច្ឆេទរាយការណ៍ រួចហើយបូកសរុបចូល គ្នា។ អត្រាបញ្ចុះតម្លៃដែលត្រូវបានប្រើក្នុងការគណនា ECL គឺជាអត្រាការប្រាក់មានប្រសិទ្ធិ ភាពដើម ឬប្រហាក់ប្រហែល ។

**ប្រូបាប៊ីលីតេនៃការខកខានទូទាត់សង**

PD បង្ហាញពីលទ្ធភាពរបស់អ្នកខ្ចីនឹងមិនអាចបំពេញកាតព្វកិច្ចហិរញ្ញវត្ថុរបស់ខ្លួនក្នុងរយៈ ពេល ១២ខែបន្ទាប់ (១២ខែ PD) ឬរយៈពេលមួយជីវិតដែលនៅសល់ (កាតព្វកិច្ចពេញមួយ PD)។

PD ត្រូវបានយកមកពឹងផ្អែកលើវិធីសាស្ត្រគំរូដែលការវិភាគស្ថិតិនិងការវិនិច្ឆ័យអ្នកជំនាញ ត្រូវបានអនុវត្តដើម្បីកំណត់ព្រំដែននិក្ខេបដែលទាក់ទងនឹងភាពមិនប្រក្រតីនៃប្រវត្តិនៃការ ខកខានទូទាត់សង ដែលបានអង្កេត។ គំរូនេះពឹងផ្អែកលើតួលេខហានិភ័យ និងការជាប់ ទាក់ទងរបស់វាជាមួយ នឹងភាពមិនប្រក្រតី នៃប្រវត្តិ នៃការខកខានទូទាត់សងដែលបាន អង្កេតដើម្បីព្យាករណ៍ PD រយៈពេល១២ខែ។ PD ត្រូវបានបង្កើតឡើង ដោយប្រើអថេរ សេដ្ឋកិច្ចម៉ាក្រូដែលបានព្យាករណ៍ (MEV”) ជាមួយ នឹងការប្រើប្រូបាប៊ីលីតេនៃការរស់រាន រហូតដល់អាយុកាលកំណត់នៃប្រាក់កម្ចី។

**ផលប៉ះពាល់ពីការខកខានទូទាត់សង**

EAD គឺជាចំនួនទឹកប្រាក់សរុប ដែលធនាគារត្រូវបានប៉ះពាល់នៅពេលដែលអ្នកខ្ចីខកខាន ទូទាត់សង។

EADs ដែលមានរយៈពេល ១២ខែនិងពេញមួយជីវិតត្រូវបានកំណត់ដោយផ្អែកលើទម្រង់ បង់ប្រាក់ដែលរំពឹងទុក។ ចំពោះការរំលោះនិងប្រាក់កម្ចីសងវិញ នេះផ្អែកលើការសងតាម កិច្ចសន្យាដែលជំពាក់ក្នុងរយៈពេលខ្លី ១២ ខែឬ កាលកំណត់ដែលនៅសល់។

**ការខាតបង់ពីការខកខានទូទាត់សង**

LGD តំណាងឱ្យការរំពឹងទុករបស់ធនាគារអំពីសាលភាពនៃការខាតបង់លើការប៉ះពាល់ពី ការខកខានទូទាត់សង។ LGD ប្រែប្រួលទៅតាមប្រភេទនៃដៃគូកម្ចី និងអតីតភាពនៃការ ទាមទារសំណងនិងលទ្ធភាពនៃការដាក់បញ្ចាំ ឬការគាំទ្រឥណទានផ្សេងទៀត។ LGD ត្រូវ បានបង្ហាញជាការខាតបង់ភាគរយក្នុងមួយ ឯកតានៃការ ប៉ះពាល់នៅពេលមានបញ្ហា។ LGD ដែលមានរយៈពេល១២ខែនិងពេញមួយជីវិតត្រូវបានកំណត់ដោយផ្អែកលើកត្តាដែល ជះឥទ្ធិពលដល់ការស្តារឡើងវិញដែលបានឡើងក្រោយ ការខកខានទូទាត់សង។ ទាំងនេះ ខុសគ្នាតាមប្រភេទផលិតផល។

- ចំពោះផលិតផលដែលបានធានា នេះផ្អែកទៅលើប្រភេទវត្ថុបញ្ចាំនិងតម្លៃវត្ថុបញ្ចាំដែល បានគ្រោងទុក ការបញ្ចុះតម្លៃជាប្រវត្តិសាស្ត្រ ចំពោះតម្លៃ ទីផ្សារ/តម្លៃ តាមសៀវភៅ ដោយសារការលក់បង្ខំដើម្បីយកមកវិញនូវការស្តារតម្លៃស្តារឡើងវិញ។
- ចំពោះផលិតផលដែលមិនមានសុវត្ថិភាព LGD ជាធម្មតាត្រូវបានកំណត់ នៅកម្រិតផលិត ផលដោយសារតែភាពខុសគ្នាតិចតួចនៃប្រាក់ចំណេញដែលទទួលបានតាមរយៈ អ្នកខ្ចី ផ្សេងៗគ្នា។ LGD ត្រូវបានជះឥទ្ធិពលដោយយុទ្ធសាស្ត្រប្រមូលប្រាក់ ដោយរួមទាំងការ លក់បំណុលដែលបានចុះកិច្ចសន្យានិងតម្លៃ ។

ការសន្មតដែលទាក់ទងនឹងការគណនា ECL ត្រូវបានត្រួតពិនិត្យនិងពិនិត្យឡើងវិញជាទៀងទាត់។ មិនមានការផ្លាស់ប្តូរបច្ចេកទេសប៉ាន់ស្មានឬការសន្មតសំខាន់ៗ ដែលបានធ្វើឡើងក្នុងកំឡុងពេលរាយការណ៍នោះទេ។

**(៥) ការដាក់ជាក្រុមនៃការប៉ះពាល់សម្រាប់ ECL ត្រូវបានវាស់វែងដោយផ្អែកលើមូលដ្ឋានសមូហភាព**

ចំពោះបទប្បញ្ញត្តិនៃការបាត់បង់ឥណទានរំពឹង ទុកដែលយកគំរូតាមសមូហភាពការដាក់ជាក្រុមត្រូវបានអនុវត្តដោយផ្អែកលើលក្ខណៈហានិភ័យរួមដូចជា ការបង្ហាញហានិភ័យនៅក្នុងក្រុមតែមួយ ។

ក្នុងការចាត់ជាក្រុមនេះត្រូវតែមានព័ត៌មានគ្រប់គ្រាន់សម្រាប់ក្រុម ដែលអាចជឿជាក់បានតាមស្ថិតិ។ នៅពេលដែល មិនមានព័ត៌មានគ្រប់គ្រាន់ខាងធនាគារ ត្រូវពិចារណាលើការបន្ថែមទិន្នន័យទាំងក្នុងនិងខាងដើម្បីប្រើប្រាស់សម្រាប់គោលបំណងរួម ។ ភាពសមស្របនៃក្រុមត្រូវបានត្រួតពិនិត្យនិងពិនិត្យឡើងវិញ តាមកាលកំណត់។

**(២) ការគ្រប់គ្រងកម្រិតហានិភ័យ និងគោលនយោបាយកាត់បន្ថយ**

ធនាគារធ្វើប្រតិបត្តិការ និងផ្តល់ប្រាក់កម្ចី និងបុរេប្រទានដល់បុគ្គល ឬ សហគ្រាសនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ធនាគារកំណត់និងផ្តោតលើការ គ្រប់គ្រងហានិភ័យឥណទាននៅពេលដែលអ្នកខ្ចីត្រូវបានកំណត់អត្តសញ្ញាណ។

ធនាគារប្រើគោលការណ៍ និងការអនុវត្តជាច្រើនដើម្បីកាត់បន្ថយហានិភ័យឥណទាន។ ទម្លាប់នៃការធ្វើទាំងនេះ គឺការទទួលបាននូវសុវត្ថិភាពក្នុងទម្រង់ ជាវត្ថុបញ្ចាំសម្រាប់ប្រាក់កម្ចី ដល់អតិថិជនដែលជាទម្លាប់ធម្មតា។ ធនាគារអនុវត្តគោលការណ៍ណែនាំ ស្តីពីការទទួលយកបាននូវចំណាត់ថ្នាក់ជាក់លាក់នៃវត្ថុបញ្ចាំ ឬ ការកាត់បន្ថយហានិភ័យឥណទាន។ ប្រភេទវត្ថុបញ្ចាំសំខាន់ៗដែលធនាគារសុវត្ថិភាពសម្រាប់ប្រាក់កម្ចីជូនអតិថិជនគឺ៖

- ប្រាក់កម្ចីហ៊ុំប៉ូតែកលើទ្រព្យសម្បត្តិលំនៅដ្ឋាន (ដីធ្លីអគារនិងទ្រព្យសម្បត្តិផ្សេងទៀត)
- គិតកំរៃលើទ្រព្យសម្បត្តិអាជីវកម្មដូចជាដីធ្លីនិងអគារ
- សាច់ប្រាក់ជាទម្រង់ប្រាក់បញ្ញើមានកំណត់

**(៣) ឱនភាពនិងការផ្តល់គោលនយោបាយ**

ធនាគារតម្រូវឱ្យអនុវត្តតាម ចំណាត់ថ្នាក់ឥណទាន និងការផ្តល់ឥណទាន ជាកាតព្វកិច្ចស្របតាមប្រកាសលេខ ធ៧-០១៧-៣៤៤ និង ធ៧-០១៨-០០១ ចុះថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ និងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៨ តាមចំណាត់ថ្នាក់និងការផ្តល់ឥណទាន។គោលការណ៍នៃឱនភាពត្រូវបានកំណត់នៅក្នុងកំណត់សម្គាល់៨។

នៅកាលបរិច្ឆេទរបាយការណ៍នីមួយៗធនាគារវាយតម្លៃ ថា តើ ទ្រព្យសកម្មហិរញ្ញវត្ថុណាមួយនៃថ្លៃដើមរំលស់គឺជាឱនភាពឥណទានឬអត់។

**ឥណទាន និង បុរេប្រទាន**

ធនាគារប្រើប្រាស់វិធីសាស្ត្រទូទៅដែលមាន ៣ដំណាក់កាល ក្នុងការវាស់វែងការខាតបង់

ឥណទានរំពឹងទុកសម្រាប់ប្រាក់កម្ចីនិងបុរេប្រទាន។

ការគណនាអត្រានៃការខាតរំពឹងទុក គឺផ្អែកទៅលើបច្ចេកទេស ប៉ាន់ស្មានដូច ដែលបាន រៀបរាប់ក្នុងកំណត់សម្គាល់ ២៩.១(ខ) (១)។

ជាទូទៅធនាគារកំណត់ប្រាក់កម្ចី និងបុរេប្រទានទៅបុគ្គលដែលពាក់ព័ន្ធមានហានិភ័យឥណទានទាប។ ធនាគារសន្មតថាមាន ការកើនឡើងនូវហានិភ័យឥណទានខ្លី ឯនៅពេល ដែលស្ថានភាពហិរញ្ញវត្ថុរបស់បុគ្គល ដែលពាក់ព័ន្ធមានការធ្លាក់ចុះខ្លាំង។ ដោយសារតែធនាគារអាចកំណត់នូវពេលវេលា នៃសំណងពីបុគ្គលដែលពាក់ព័ន្ធបានធនាគារកំណត់ថាប្រាក់កម្ចី និងបុរេប្រទានខកខានទូទាត់សង នៅពេលដែលបុគ្គលម្ចីនមិនអាចសងបាននៅពេលដែលត្រូវសង។ ធនាគារកំណត់កម្ចីពីបុគ្គលពាក់ព័ន្ធថាជាឱនភាពឥណទាននៅពេលដែលបុគ្គលម្ចីនទំនងជាមិនអាច ទូទាត់សងបំណុលទាំងមូល ឬបុគ្គលម្ចីនបន្តខាត ឬ បុគ្គលម្ចីនមានឱនភាពលើមូលធនសរុប។

ធនាគារកំណត់ប្រាក់ប្រចាំប្រចាំនៃភាពមិនទៀងទាត់សម្រាប់ប្រាក់កម្ចី និងបុរេប្រទានទាំងនេះដោយប្រើប្រាស់ព័ត៌មានផ្ទៃក្នុង និងខាងក្រៅដែលកើតមាន។

ព័ត៌មានអំពីការប្រឈមនឹងហានិភ័យឥណទាន និង ការខាតបង់ដែលត្រូវបានគណនាក្រោម CIFRS 9 សម្រាប់ប្រាក់កម្ចី និងបុរេប្រទានត្រូវបានសង្ខេបដូចខាងក្រោម៖

| ←----- ការខាតបង់ឥណទានរំពឹងទុកក្នុង -----→ |                                   |                                                       |                                                    |                       |              |
|-------------------------------------------|-----------------------------------|-------------------------------------------------------|----------------------------------------------------|-----------------------|--------------|
|                                           | ការខាតបង់ឥណទានរំពឹងទុករយៈពេល ១២ខែ | ការខាតបង់ឥណទានរំពឹងទុកក្នុងមួយរយៈពេល-មិនមែនឥណទានឱនភាព | ការខាតបង់ឥណទានដែលរំពឹងទុកក្នុងមួយរយៈពេល-ឥណទានឱនភាព | ចំនួនទឹកប្រាក់យោងសរុប |              |
| ២០២៥                                      | (ដំណាក់កាលទី១) ដុល្លារអាមេរិក     | (ដំណាក់កាលទី២) ដុល្លារអាមេរិក                         | (ដំណាក់កាលទី៣) ដុល្លារអាមេរិក                      | ដុល្លារអាមេរិក        | ខ្មែរពាន់រៀល |
| តម្លៃយោងដុល                               | ១៩៨,៩៦០,០១៨                       | ១,២១៧,៥៤៧                                             | ៦,៦១៤,៥១០                                          | ២០៦,៧៩២,០៧៥           | ៨២៩,៨៥៦,៥៩៧  |
| ឱនភាព                                     | (១,៦៣៩,០៩៨)                       | (៥,៤៥៦)                                               | (១,៦២៤)                                            | (១,៦៤៦,១៧៨)           | (៦,៦០៦,១១២)  |
|                                           | ១៩៧,៣២០,៩២០                       | ១,២១២,០៩១                                             | ៦,៦១២,៨៨៦                                          | ២០៥,១៨៥,៨៩៧           | ៨២៣,២៥០,៤៨៥  |
| ២០២៤                                      |                                   |                                                       |                                                    |                       |              |
| តម្លៃយោងដុល                               | ៨៤,១៦១,៨៦៦                        | ៧៦៩,៦៩៦                                               | ៦,១០៥,៩៤៧                                          | ៩១,០៣៧,៥០៩            | ៣៦៦,៤២៥,៩៧៥  |
| ឱនភាព                                     | (៨៦៦,៨១៧)                         | -                                                     | (២៣៨,៧០៥)                                          | (១,១០៥,៥២២)           | (៤,៤៤៩,៧២៦)  |
|                                           | ៨៣,២៩៥,០៤៩                        | ៧៦៩,៦៩៦                                               | ៥,៨៦៧,២៤២                                          | ៨៩,៩៣១,៩៨៧            | ៣៦១,៩៧៦,២៤៩  |

ចលនានេះគឺជាសំវិធានធនការបាត់បង់ទាក់ទងនឹង ឥណទាន និង បុរេប្រទានត្រូវបានបង្ហាញនៅក្នុងកំណត់សម្គាល់ទី៨ ។

គណនីត្រូវទទួលផ្សេងៗ

គណនីត្រូវទទួលផ្សេងៗ ក៏ជាកម្មវត្ថុតម្រូវអោយមានការ ធ្វើការឱនភាព តាម CIFRS 9 ការខាតបង់លើឱនភាពនៃគណនីត្រូវទារផ្សេងៗ មិនសារវន្តដូច្នេះវាមិនត្រូវបានធ្វើការបង្ហាញជូនទេ។

សមតុល្យធនាគារ

សមតុល្យធនាគារក៏ជាកម្មវត្ថុ តម្រូវអោយមានការធ្វើការឱនភាព តាម CIFRS 9 ការខាតបង់លើឱនភាពនៃឮគណនីត្រូវទារផ្សេងៗ មិនសារវន្តដូច្នេះវាមិនត្រូវបានធ្វើការបង្ហាញជូនទេ។

**(៤) ការប៉ះពាល់អតិបរមាលើហានិភ័យ ឥណទានមុនពេលដាក់វត្ថុបញ្ចាំ ឬ ការពង្រឹង ឥណទានផ្សេងទៀត ហានិភ័យឥណទាន ដែលកើតឡើងពីសកម្មភាព និងតារាងតុល្យការមានដូចខាងក្រោម៖**

|                                                       | ដុល្លារអាមេរិក |             | ខ្មែរពាន់រៀល  |             |
|-------------------------------------------------------|----------------|-------------|---------------|-------------|
|                                                       | ២០២៥           | ២០២៤        | ២០២៥          | ២០២៤        |
| <b>ហានិភ័យឥណទានទាក់ទងនឹងទ្រព្យសកម្មតារាងតុល្យការ៖</b> |                |             |               |             |
| សមតុល្យធនាគារ - ដុល                                   | ១៤,៧៨៧,០២០     | ៧២,៥៥៥,៥៤០  | ៥៩,៣៤០,៣១១    | ២៩២,០៣៦,០៤៧ |
| ប្រាក់បញ្ញើនិងប្រាក់តម្កល់នៅធនាគារជាតិនៃកម្ពុជា - ដុល | ២៤,៦៥០,៦៤៨     | ៣០,៦៣០,៣៤៨  | ៩៨,៩២៣,០៥០    | ១២៣,២៨៧,១៥០ |
| ឥណទាន និងបុរេប្រទាន - ដុល                             | ២០៦,៧៩២,០៧៥    | ៩១,០៣៧,៥០៩  | ៨២៩,៨៥៦,៥៩៧   | ៣៦៦,៤២៥,៩៧៤ |
| ទ្រព្យសកម្មផ្សេងទៀត                                   | ៩៥២,០២៣        | ៤៤៤,៨៤៥     | ៣,៨២០,៤៦៨     | ១,៧៩០,៥០១   |
| ការវិនិយោគផ្សេងៗ                                      | ១០,០០០,០០០     | -           | ៤០,១៣០,០០០    | -           |
|                                                       | ២៥៧,១៨១,៧៦៦    | ១៩៤,៦៦៨,២៤២ | ១,០៣២,០៧០,៤២៦ | ៧៨៣,៥៣៩,៦៧២ |
| <b>ហានិភ័យឥណទានទាក់ទងនឹងធាតុតារាងតុល្យការ៖</b>        |                |             |               |             |
| ផ្នែកដែលមិនទាន់បានផ្តល់ឥណទាន និងបុរេប្រទាន            | ២៨,៦៥៣,៧៦០     | ២,៨១០,៩៣៥   | ១១៤,៩៨៧,៥៣៩   | ១១,៣១៤,០១៣  |
| ហានិភ័យឥណទានអតិបរមាសរុប                               | ២៨៥,៨៣៥,៥២៦    | ១៩៧,៤៧៩,១៧៧ | ១,១៤៧,០៥៧,៩៦៥ | ៧៩៤,៨៥៣,៦៨៥ |

**(៥) ការប្រឈមហានិភ័យឥណទាន**

នៅចុងការិយបរិច្ឆេទនៃរបាយការណ៍ការប៉ះពាល់អតិបរមាទៅនឹងហានិភ័យឥណទានត្រូវបានតំណាងដោយតម្លៃយោងនៃទ្រព្យសកម្មហិរញ្ញវត្ថុនីមួយៗ ដែលត្រូវបានទទួលស្គាល់នៅក្នុងសេចក្តីថ្លែងការណ៍ស្តីពីជំហរហិរញ្ញវត្ថុ របស់ធនាគារបន្ទាប់ពីតដកប្រាក់ឧបត្ថម្ភណាមួយ សម្រាប់ ការខាតបង់លើឱនភាពនៃតម្លៃ (បើអាចអនុវត្តបាន) ។

**ប្រាក់កម្ចីដែលមានលក្ខខណ្ឌដែលបានចរចាឡើងវិញ ឬប្រាក់កម្ចីមានរចនាសម្ព័ន្ធឡើងវិញ**

ប្រាក់កម្ចីដែលមានលក្ខខណ្ឌដែលត្រូវបាន ចរចាឡើងវិញ គឺជាប្រាក់កម្ចី ដែលត្រូវកំណត់ពេលវេលា ឬកែលម្អឡើងវិញដោយអនុលោមតាមកិច្ចព្រមព្រៀងដែលបាន កំណត់កាលវិភាគសងថ្មីតាមកាលកំណត់ដែលកើតឡើងដោយភាពទន់ខ្សោយ នៅក្នុងស្ថានភាពហិរញ្ញវត្ថុ របស់អ្នកខ្ចី និង ឬអសមត្ថភាពក្នុងការសងប្រាក់កម្ចីដូចដែល បានព្រមព្រៀងគ្នា។ ប្រាក់កម្ចីដែលត្រូវរៀបចំរចនាសម្ព័ន្ធឡើងវិញបានពីផ្នែកលើមូលដ្ឋាននៃចក្ខុវិស័យអាជីវកម្ម និងសមត្ថភាពក្នុងការសងប្រាក់របស់អ្នកខ្ចី យោងតាមការព្យាករណ៍លំហូរសាច់ប្រាក់ថ្មី ដែលគាំទ្រដោយទស្សនវិស័យ អាជីវកម្ម ដែលបានធ្វើបច្ចុប្បន្នភាព និងលក្ខខណ្ឌទីផ្សារទូទៅដែលផ្អែកលើការប៉ាន់ស្មានជាក់ស្តែងដោយប្រុងប្រយ័ត្ន។

នៅពេលដែលប្រាក់កម្ចី ត្រូវបានរៀបចំឡើងវិញវាទៅតែ ស្ថិតក្នុងប្រភេទដដែលឯករាជ្យនៃការអនុវត្តគួរជាទីពេញចិត្តបន្ទាប់ពីរៀបចំរចនាសម្ព័ន្ធឡើងវិញ។ការចាត់ចំណាត់ថ្នាក់មិនត្រូវបានកែលម្អទេដរាបណាមិនមានបំណុលហួសកាលកំណត់ សងជាប្រាក់ដើម និងការប្រាក់ក្នុងរយៈពេល ៣ឆ្នាំនិងក្នុងរយៈពេលមិនតិចជាង ៣ ខែ។

**គោលការណ៍លុបចោល**

ដោយអនុលោមតាមគោលការណ៍ ណែនាំ របស់ ធនាគារជាតិ នៃកម្ពុជាធនាគារនឹងលុបចោលនូវប្រាក់កម្ចី ឬប្រាក់កម្ចីជាមុន ឬ ចំណែកណាមួយនៃប្រាក់កម្ចី ពីតារាងតុល្យការរបស់ខ្លួននៅពេលធនាគារបាត់បង់សិទ្ធិ គ្រប់គ្រងកិច្ចសន្យាលើ ប្រាក់កម្ចី ឬនៅពេលដែលប្រាក់កម្ចីទាំងអស់ ឬផ្នែកខ្លះ ត្រូវបានចាត់ទុកថាមិនអាចទារបាន ឬមិនមានការរំពឹងទុកពិតប្រាកដនៃការសងឡើងវិញ។

**ទ្រព្យបញ្ចាំ**

ធនាគាររក្សាទ្រព្យបញ្ចាំចំពោះប្រាក់កម្ចី និងបុរេប្រទានក្នុងទម្រង់នៃផលប្រយោជន៍បញ្ចាំលើទ្រព្យសម្បត្តិ និង ឬការធានា។ ការប៉ាន់ប្រមាណនៃតម្លៃសមរម្យគឺផ្អែកលើតម្លៃនៃវត្ថុបញ្ចាំដែលបានវាយតម្លៃប្រចាំឆ្នាំ។ ពុំមានទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុដែលធនាគារទទួលបានក្នុងឆ្នាំនោះទេវត្ថុ បញ្ចាំដែលបានរក្សាដើម្បីធានារាល់ហានិភ័យលើប្រាក់កម្ចីនិងបុរេប្រទាន។ ទ្រព្យសម្បត្តិដែលត្រូវរឹបអូសត្រូវលក់ក្នុងរយៈពេលមួយឆ្នាំតាមតម្រូវការរបស់គោលការណ៍ណែនាំ របស់ធនាគារជាតិនៃកម្ពុជា និងត្រូវបានចាត់ថ្នាក់ក្នុងរបាយការណ៍ជំហរហិរញ្ញវត្ថុជាទ្រព្យដែលបានរឹបអូស។

**ការប្រមូលផ្តុំហានិភ័យឥណទាន**

ការវិភាគនៃការប្រមូល ផ្តុំហានិភ័យ ឥណទានពីប្រាក់កម្ចី និងបុរេប្រទាន នៅចុងបញ្ចប់នៃរយៈពេលរបាយការណ៍ត្រូវបានបង្ហាញនៅក្នុងកំណត់សម្គាល់ទី៨ ទៅលើរបាយការណ៍ហិរញ្ញវត្ថុ។

**(គ) ហានិភ័យទីផ្សារ**

ហានិភ័យទីផ្សារគឺជាហានិភ័យនៃការបាត់បង់ ដែលកើតឡើងពីការផ្លាស់ប្តូរមិនល្អ នៅក្នុងកម្រិតនៃតម្លៃ ឬអត្រាទីផ្សារ ដែលសមាសធាតុសំខាន់ពីរគឺ ហានិភ័យប្តូររូបិយប័ណ្ណបរទេស និងហានិភ័យអត្រាការប្រាក់។ ហានិភ័យទីផ្សារដែលកើតឡើងពី សកម្មភាពជួញដូរត្រូវបានគ្រប់គ្រង ដោយការសម្គាល់ទីផ្សារ ជំហរពាណិជ្ជកម្មប្រឆាំងនឹងការកំណត់ហានិភ័យទីផ្សារដែលបានកំណត់ទុកជាមុន។

**(១) ហានិភ័យរូបិយប័ណ្ណបរទេស**

ហានិភ័យនៃការប្តូររូបិយប័ណ្ណបរទេសសំដៅទៅលើការផ្លាស់ប្តូរអត្រាប្តូរប្រាក់គ្រប់ពេលនៅពេលមានប្រតិបត្តិការប្តូររូបិយប័ណ្ណបរទេស។ ធនាគាររក្សាគោលការណ៍ មិនប្តូររូបិយប័ណ្ណនៅពេលអត្រាប្រែប្រួលខ្លាំង។ រាល់ការប្តូររូបិយប័ណ្ណបរទេស ត្រូវបានត្រួតពិនិត្យឡើងវិញ ដើម្បីកាត់បន្ថយកម្រិតនៃការខាតបង់។

ហានិភ័យប្តូររូបិយប័ណ្ណកើតឡើងពីប្រតិបត្តិការ ពាណិជ្ជកម្មនាពេលអនាគតត្រូវបាន ការទទួលស្គាល់ជាទ្រព្យសម្បត្តិ និងបំណុលដែលត្រូវបានទទួលស្គាល់ជាប្តូររូបិយប័ណ្ណដែលមិនមែនជាប្តូររូបិយប័ណ្ណនៃដំណើរបស់ការរបស់ធនាគារ។

ហានិភ័យនៃអត្រាប្តូរប្រាក់បរទេសរបស់ធនាគារនៅចុងបញ្ចប់នៃរយៈពេលរបាយការណ៍ត្រូវបានបង្ហាញនៅក្នុងកំណត់សម្គាល់ផ្សេងៗគ្នាទៅនឹងរបាយការណ៍ហិរញ្ញវត្ថុ។

រាល់ការផ្លាស់ប្តូរអត្រាប្តូរប្រាក់បរទេសដែលអាចកើតមាននៅចុងបញ្ចប់ការិយបរិច្ឆេទរបាយការណ៍ជាមួយនឹងរូបិយប័ណ្ណរបស់ធនាគារ មិនមានផលប៉ះពាល់ជាប្រាក់ចំណេញ ឬខាតបង់បន្ទាប់ពីការបង់ពន្ធ និងចំណូលផ្សេងៗរបស់ធនាគារហេតុដូច្នេះមិនមានការវិភាគភាពប្រែប្រួលត្រូវបានបង្ហាញ។

**(២) ហានិភ័យអត្រាការប្រាក់**

ហានិភ័យអត្រាការប្រាក់សំដៅទៅលើភាពប្រែប្រួលនៃប្រាក់ចំណូលការប្រាក់សុទ្ធដែលបណ្តាលមកពីការផ្លាស់ប្តូរ កម្រិតអត្រាការប្រាក់ និងការផ្លាស់ប្តូរ សមាសភាពទ្រព្យសកម្មនិងបំណុល។ ហានិភ័យអត្រាការប្រាក់ត្រូវបានគ្រប់គ្រងតាមរយៈការត្រួតពិនិត្យយ៉ាងដិតដល់នូវប្រាក់ចំណេញលើការវិនិយោគ ការកំណត់តម្លៃទីផ្សារ ការចំណាយនៃមូលនិធិ និងតាមរយៈការវិភាគតម្លាតភាពអត្រាការប្រាក់។ ការកាត់បន្ថយសក្តានុពលនៃប្រាក់ចំណូលការប្រាក់សុទ្ធពីចលនាអត្រាការប្រាក់ត្រូវបានត្រួតពិនិត្យ និងកំណត់ដើម្បីទប់ទល់នឹងហានិភ័យ។

ហានិភ័យនៃអត្រាការប្រាក់របស់ធនាគារ ដោយផ្អែកលើតម្រូវការនៃឧបករណ៍ ហិរញ្ញវត្ថុនៅចុងការិយបរិច្ឆេទរបាយការណ៍ត្រូវបានបង្ហាញនៅក្នុងកំណត់ត្រាផ្សេងៗគ្នាទៅនឹងរបាយការណ៍ហិរញ្ញវត្ថុ។

ការវិភាគបម្រែបម្រួលតម្លៃ សមស្របសម្រាប់ ឧបករណ៍ហិរញ្ញវត្ថុដែលមានអត្រាថេរ។ ធនាគារមិនរាប់បញ្ចូល បំណុលដែលមាន អត្រាថេរតាមតម្លៃជាក់ស្តែង តាមរយៈប្រាក់ចំណេញ ឬខាតបង់ទេហើយធនាគារក៏មិនមានមិនមាននិស្សន្ទវត្ថុ នៅដំណាច់ឆ្នាំដែរ។

ដូច្នេះការផ្លាស់ប្តូរអត្រាការប្រាក់នៅកាលបរិច្ឆេទរបាយការណ៍នឹងមិនប៉ះពាល់ដល់ប្រាក់ចំណេញឬខាតទេ។ ការវិភាគបម្រែបម្រួលសម្រាប់ឧបករណ៍ ហិរញ្ញវត្ថុដែលមានអត្រាប្រែប្រួល ធនាគារមិនមានអត្រាឡើងចុះខ្លាំងគួរឱ្យកត់សម្គាល់ទេ។ រាល់ការផ្លាស់ប្តូរដែលអាចធ្វើទៅបានក្នុងអត្រាការប្រាក់ដែលឡើងចុះខ្លាំងនៅចុងបញ្ចប់នៃរយៈពេលរបាយការណ៍មិនមានផលប៉ះពាល់ដល់ប្រាក់ចំណេញក្រោយបង់ពន្ធទេ និង ប្រាក់ចំណូលផ្សេងៗទៀតរបស់ធនាគារមិនមានការវិភាគពីភាពប្រែប្រួល ណាមួយត្រូវបានបង្ហាញឡើយ។

ធនាគារមិនមានការវិនិយោគលើផ្សារមូលបត្រឡើយ ហេតុដូច្នេះហើយមិនត្រូវប្រឈមនឹងហានិភ័យតម្លៃភាគហ៊ុនទេ។

**(ឃ) ហានិភ័យសាច់ប្រាក់ងាយស្រួល**

ហានិភ័យនៃសាច់ប្រាក់ងាយស្រួលទាក់ទងនឹង សមត្ថភាពក្នុងការរក្សាទ្រព្យសម្បត្តិងាយស្រួលឱ្យបានគ្រប់គ្រាន់ ដើម្បីធានាកាតព្វកិច្ចហិរញ្ញវត្ថុរបស់ពួកគេនៅពេលមានកង្វះខាត ។ បន្ថែមលើការអនុលោមភាពពេញលេញ នៃតម្រូវការ សាច់ប្រាក់ងាយស្រួល អ្នកគ្រប់គ្រងធនាគារតាមដានយ៉ាងដិតស្ម័គ្រចិត្តរាល់លំហូរចូលនិងលំហូរចេញនិងគំណត់នៃរបាយការណ៍ជាប្រចាំ។ ការផ្លាស់ប្តូរប្រាក់កម្ចីរបស់អតិថិជន ត្រូវបានត្រួតពិនិត្យលើ តម្រូវការសាច់ប្រាក់ងាយស្រួល ដើម្បីធានាបាននូវសាច់ប្រាក់ងាយស្រួល គ្រប់គ្រាន់ដើម្បីបំពេញ កាតព្វកិច្ចហិរញ្ញវត្ថុរបស់ខ្លួន និងនៅពេលដែលពួកគេត្រូវបង់។

ការវិភាគតាមកាលកំណត់

តារាងខាងក្រោមបង្ហាញពីទម្រង់កាលកំណត់នៃបំណុលហិរញ្ញវត្ថុនៅក្នុងការិយបរិច្ឆេទរបាយការណ៍ ដោយផ្អែកលើលំហូរសាច់ប្រាក់ក្នុងកិច្ចសន្យា (រាប់បញ្ចូលទាំងការទូទាត់ការប្រាក់ គណនាដោយប្រើអត្រាកិច្ចសន្យា ឬប្រសិនបើមានការឡើងចុះខ្លាំងដោយផ្អែកលើអត្រានៅក្នុងបញ្ចប់នៃរយៈពេលរបាយការណ៍) ៖

| ២០២៥                                     | អត្រាមធ្យម<br>ការប្រាក់<br>% | ចំនួនយោង<br>ដុល្លារ<br>អាមេរិក | កិច្ចសន្យាមិន<br>រាប់បញ្ចូលក្នុង<br>លំហូរសាច់ប្រាក់<br>ដុល្លារអាមេរិក | រយៈពេល<br>១ ឆ្នាំ<br>ដុល្លារ<br>អាមេរិក | ១ - ៥ ឆ្នាំ<br>ដុល្លារ<br>អាមេរិក | លើសពី<br>៥ឆ្នាំ<br>ដុល្លារ<br>អាមេរិក |
|------------------------------------------|------------------------------|--------------------------------|-----------------------------------------------------------------------|-----------------------------------------|-----------------------------------|---------------------------------------|
| បំណុលហិរញ្ញវត្ថុដែលមិនមែនជានិស្សន្ទវត្ថុ |                              |                                |                                                                       |                                         |                                   |                                       |
| ប្រាក់បញ្ញើរបស់អតិថិជន                   | ១%-៨.៨០%                     | ១៨៩,៤៧១,៦៤៣                    | ១៩៧,៧១៣,០៦៧                                                           | ១៨៩,៤១៥,៩៧៩                             | ៨,២៩៧,០៨៨                         | -                                     |
| អនុបំណុល                                 | ៤.៥%                         | ៥,០០០,០០០                      | ៥,៩០០,០០០                                                             | ២២៥,០០០                                 | ៥,៦៧៥,០០០                         | -                                     |
| បំណុលផ្សេងៗ                              | គ្មាន                        | ២,៣១៨,៤៥៧                      | ២,៣១៨,៤៥៧                                                             | ២,៣១៨,៤៥៧                               | -                                 | -                                     |
| បំណុលភតិសន្យា                            | ១៦.៦៧%                       | ៥៤១,៦៥៧                        | ៦៨៥,២១៦                                                               | ៣២៥,០៥៥                                 | ៣៦០,១៦១                           | -                                     |
|                                          |                              | ១៩៧,៣៣១,៧៥៧                    | ២០៦,៦១៦,៧៤០                                                           | ១៩២,២៨៤,៤៩១                             | ១៤,៣៣២,៦៤៩                        | -                                     |

| ២០២៤                                     | អត្រាមធ្យម<br>ការប្រាក់<br>% | ចំនួនយោង<br>ដុល្លារ<br>អាមេរិក | កិច្ចសន្យាមិន<br>រាប់បញ្ចូលក្នុង<br>លំហូរសាច់ប្រាក់<br>ដុល្លារអាមេរិក | រយៈពេល<br>១ ឆ្នាំ<br>ដុល្លារ<br>អាមេរិក | ១ - ៥ ឆ្នាំ<br>ដុល្លារ<br>អាមេរិក | លើសពី<br>៥ឆ្នាំ<br>ដុល្លារ<br>អាមេរិក |
|------------------------------------------|------------------------------|--------------------------------|-----------------------------------------------------------------------|-----------------------------------------|-----------------------------------|---------------------------------------|
| បំណុលហិរញ្ញវត្ថុដែលមិនមែនជានិស្សន្ទវត្ថុ |                              |                                |                                                                       |                                         |                                   |                                       |
| ប្រាក់បញ្ញើរបស់អតិថិជន                   | ១%-៨.៨០%                     | ១៣៣,២៣១,៣៤០                    | ១៣៦,២២៥,៩៧៣                                                           | ១៣០,៦៧២,១៦៥                             | ៥,៥៥៣,៨០៨                         | -                                     |
| អនុបំណុល                                 | ៤.៥%                         | ៥,០០០,០០០                      | ៦,១២៥,០០០                                                             | ២២៥,០០០                                 | ៥,៩០០,០០០                         | -                                     |
| បំណុលផ្សេងៗ                              | គ្មាន                        | ២,០៤៧,២៨០                      | ២,០៤៧,២៨០                                                             | ២,០៤៧,២៨០                               | -                                 | -                                     |
| បំណុលភតិសន្យា                            | ១៦.៦៧%                       | ៧៧៧,៥៩៤                        | ១,០១៧,៩៦៤                                                             | ៧៧៤,១៦៩                                 | ២៤៣,៧៩៥                           | -                                     |
|                                          |                              | ១៤១,០៥៦,២១៤                    | ១៤៥,៤១៦,២១៧                                                           | ១៣៣,៧១៨,៦១៤                             | ១១,៦៩៧,៦០៣                        | -                                     |

| ២០២៥                                     | អត្រាមធ្យម<br>ការប្រាក់<br>% | ចំនួនយោង<br>ដុល្លារ<br>អាមេរិក | កិច្ចសន្យាមិន<br>រាប់បញ្ចូលក្នុង<br>លំហូរសាច់ប្រាក់<br>ដុល្លារអាមេរិក | រយៈពេល<br>១ ឆ្នាំ<br>ដុល្លារ<br>អាមេរិក | ១ - ៥ ឆ្នាំ<br>ដុល្លារ<br>អាមេរិក | លើសពី<br>៥ឆ្នាំ<br>ដុល្លារ<br>អាមេរិក |
|------------------------------------------|------------------------------|--------------------------------|-----------------------------------------------------------------------|-----------------------------------------|-----------------------------------|---------------------------------------|
| បំណុលហិរញ្ញវត្ថុដែលមិនមែនជានិស្សន្ទវត្ថុ |                              |                                |                                                                       |                                         |                                   |                                       |
| ប្រាក់បញ្ញើរបស់អតិថិជន                   | ១%-៨.៨០%                     | ៧៦០,៣៤៩,៧០៣                    | ៧៩៣,៤២២,៥៣៨                                                           | ៧៦០,១២៦,៣២៤                             | ៣៣,២៩៦,២១៤                        | -                                     |
| អនុបំណុល                                 | ៤.៥%                         | ២០,០៦៥,០០០                     | ២៣,៦៧៦,៧០០                                                            | ៩០២,៩២៥                                 | ២២,៧៧៣,៧៧៥                        | -                                     |
| បំណុលផ្សេងៗ                              | គ្មាន                        | ៩,៣០៣,៩៦៧                      | ៩,៣០៣,៩៦៧                                                             | ៩,៣០៣,៩៦៧                               | -                                 | -                                     |
| បំណុលភតិសន្យា                            | ១៦.៦៧%                       | ២,១៧៣,៦៧០                      | ២,៧៤៩,៧៧២                                                             | ១,៣០៤,៤៤៦                               | ១,៤៤៥,៣២៦                         | -                                     |
|                                          |                              | ៧៩១,៨៩២,៣៤០                    | ៨២៩,១៥២,៩៧៧                                                           | ៧៧១,៦៣៧,៦៦២                             | ៥៧,៥១៥,៣១៥                        | -                                     |

| ២០២៤                                     | អត្រាមធ្យម<br>ការប្រាក់<br>% | ចំនួនយោង<br>ដុល្លារ<br>អាមេរិក | កិច្ចសន្យាមិន<br>រាប់បញ្ចូលក្នុង<br>លំហូរសាច់ប្រាក់<br>ដុល្លារអាមេរិក | រយៈពេល<br>១ ឆ្នាំ<br>ដុល្លារ<br>អាមេរិក | ១ - ៥ ឆ្នាំ<br>ដុល្លារ<br>អាមេរិក | លើសពី<br>៥ឆ្នាំ<br>ដុល្លារ<br>អាមេរិក |
|------------------------------------------|------------------------------|--------------------------------|-----------------------------------------------------------------------|-----------------------------------------|-----------------------------------|---------------------------------------|
| បំណុលហិរញ្ញវត្ថុដែលមិនមែនជានិស្សន្ទវត្ថុ |                              |                                |                                                                       |                                         |                                   |                                       |
| ប្រាក់បញ្ញើរបស់អតិថិជន                   | ១%-៨.៨០%                     | ៥៣៦,២៥៦,១៤៤                    | ៥៤៨,៣០៩,៥៤១                                                           | ៥២៥,៩៥៥,៤៦៤                             | ២២,៣៥៤,០៧៧                        | -                                     |
| អនុបំណុល                                 | ៤.៥%                         | ២០,១២៥,០០០                     | ២៤,៦៥៣,១២៥                                                            | ៩០៥,៦២៥                                 | ២០,១២៥,០០០                        | -                                     |
| បំណុលផ្សេងៗ                              | គ្មាន                        | ៨,២៤០,៣០៣                      | ៨,២៤០,៣០៣                                                             | ៨,២៤០,៣០៣                               | ២៣,៧៤៧,៥០០                        | -                                     |
| បំណុលភតិសន្យា                            | ១៦.៦៧%                       | ៣,១២៩,៨១៦                      | ៤,០៩៧,៣០៥                                                             | ៣,១១៦,០៣០                               | ៩៨១,២៧៥                           | -                                     |
|                                          |                              | ៥៦៧,៧៥១,២៦៣                    | ៥៨៥,៣០០,២៧៤                                                           | ៥៣៨,២១៧,៤២២                             | ៦៧,២០៧,៨៥២                        | -                                     |

២៩.២ ការគ្រប់គ្រងហានិភ័យមូលធន

(ក) ដើមទុនដែលមានបទប្បញ្ញត្តិ

គោលបំណងរបស់ធនាគារគ្រប់គ្រងលើដើមទុន មានភាពច្បាស់លាស់ជាង“មូលធនកម្ម”នៅសម្រាប់របាយការណ៍ហិរញ្ញវត្ថុ។

- ដើម្បីអនុវត្តតាមតម្រូវការដើមទុនដែលកំណត់ដោយ NBC ។
- ដើម្បីធានាដល់លទ្ធភាពអាជីវកម្មរបស់ធនាគារក្នុងផ្តល់ប្រាក់ ចំណេញ ដល់ម្ចាស់ ភាគហ៊ុន
- និង អត្ថប្រយោជន៍សម្រាប់ភាគីពាក់ព័ន្ធផ្សេងទៀត។

ដើម្បីថែរក្សាមូលដ្ឋានដើមទុនដ៏រឹងមាំដើម្បីឈានដល់ការអភិវឌ្ឍអាជីវកម្ម។

(ខ) ការបែងចែកដើមទុន

ការបែងចែកដើមទុនរវាងប្រតិបត្តិការ និងសកម្មភាពជាក់លាក់គឺមានទំហំធំធេងដែលជំរុញដោយការបង្កើនប្រសិទ្ធភាព នៃប្រាក់ចំណេញ ដែលសម្រេចបានលើ ដើមទុនដែលបានបម្រុងទុក។ ចំនួនដើមទុនដែលបានបម្រុងទុកសម្រាប់ ប្រតិបត្តិការឬសកម្មភាពនីមួយៗផ្អែកទៅលើដើមទុនដែលមានបទប្បញ្ញត្តិ ។

